


# អ្នកឈ្នះដ៏អស្ចារ្យនិងខ្លាំងពូកែ

 អរណស្សត្ថិ ដល់អ្នកទាំងអស់គ្នា។ “រីករាយថ្ងៃបុណ្យអ៊ីស្លើ” ដល់អ្នករាល់គ្នា! នេះគឺជាថ្ងៃមួយក្នុងចំណោមថ្ងៃដ៏អស្ចារ្យបំផុត ក្នុងការព្យាបាលដល់ការរស់ឡើងវិញរបស់ព្រះអម្ចាស់នៃយើង។ វាជាថ្ងៃដ៏អស្ចារ្យបំផុតមួយនៃប្រវត្តិសាស្ត្រពិភពលោក។ វាជាការរស់ឡើងវិញ។ ហើយយើងរីករាយណាស់ដែលបាននៅទីនេះ ព្រឹកនេះ នៅថ្ងៃដ៏អស្ចារ្យនេះ។ ហើយដើម្បីមើលឃើញព្រះអាទិត្យនេះ និងផ្កាដែលកើតចេញពីផែនដី គ្រប់យ៉ាងនិយាយអំពីបុណ្យអ៊ីស្លើ។

ហើយឥឡូវនេះ សូមឲ្យយើងអានក្បាលចុះបន្តិចសិន។

2 ឱព្រះវរបិតាអើយ យើងមកក្នុងវត្តមានរបស់ទ្រង់។ ហើយយើងកំពុងរំពឹងថាទ្រង់នឹងប្រទានដល់យើងនៅព្រឹកនេះនូវពរជ័យបន្ថែមទៀតពីស្ថានសួគ៌ ការប៉ះពាល់នៃបុណ្យអ៊ីស្លើនៅក្នុងព្រលឹងរបស់យើងផ្ទាល់ នៅពេលដែលយើងចាកចេញពីទីនេះ យើងអាចនឹងនិយាយ ដូចជាអ្នកដែលមកពីក្រុងអេម៉ុសថា “តើចិត្តរបស់យើងមិនឆេះឆួលក្នុងខ្លួនយើងដោយសារវត្តមានរបស់ទ្រង់ទេឬ?” ដ្បិតយើងសូមវាក្នុងព្រះនាមទ្រង់ និងសម្រាប់សិរីល្អរបស់ទ្រង់។ អាម៉ែន។

3 នៅក្នុងសៀវភៅចុងក្រោយ ជំពូកទី២៨នៃដំណឹងល្អរបស់ម៉ាថាយ និងខទី៧ ខ្ញុំចង់អានអត្ថបទមួយ ដូចយើងចូលទៅក្នុងកម្មវិធីនេះ។

*រួចទៅឲ្យឆាប់ ប្រាប់ដល់ពួកសិស្សទ្រង់ថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ មើល ទ្រង់យាងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នា។ នឹងឃើញទ្រង់នៅស្រុកនោះ នៃ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ។*

4 មានបេសកកម្មដ៏អស្ចារ្យជាច្រើនដែលបានផ្តល់ដល់មនុស្ស និងប្រជាជននៅលើផែនដីនេះ។ ប៉ុន្តែមិនដែលមានបេសកកម្មណាសំខាន់ដូចនេះទេ “ចូរទៅប្រាប់ពួកសិស្សរបស់ទ្រង់ថា ទ្រង់មានព្រះជន្មរស់ឡើងវិញ។” នោះជាបេសកកម្មដ៏អស្ចារ្យ។ ហើយមធ្យោបាយតែមួយគត់ដែលអាចផ្តល់ឱ្យបាន គឺដោយសារតែត្រូវតែមានជ័យជំនះដ៏អស្ចារ្យ ជាមុនសិន។

5 មានមនុស្សនៅសម័យយើងនេះ ហើយក្នុងសម័យកាលកន្លងទៅ និងក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃលោកីយ៍នេះ នៅក្នុងសមរក្ខមិដ៍ដ៏ធំ និងទូលំទូលាយរបស់

វា មានអ្នកឈ្នះដ៏អស្ចារ្យជាច្រើន រឿងដ៏អស្ចារ្យជាច្រើនដែលត្រូវបានធ្វើសម្រាប់ ពូជមនុស្ស។

6 ជាឧទាហរណ៍ ខ្ញុំកំពុងគិត ដូចជាខ្ញុំចុះមកព្រឹកមិញ ក្រោកពីព្រលឹម មិនសូវ មានឱកាសរៀនច្រើនទេ។ ដោយសារខ្ញុំមិនដឹងថាផ្នែកណាទេ យប់មិញ យើងនឹង មានថ្ងៃនេះ រវាងគ្រូគង្វាលនិងខ្ញុំ នៅក្នុងកម្មវិធី។ ប៉ុន្តែនៅលើផ្លូវរបស់ខ្ញុំចុះមក ខ្ញុំ បានគិតថាតើមានអ្វី នៅព្រឹកនេះ ជាការល្អបំផុតដែលខ្ញុំដឹងដើម្បីនិយាយទៅកាន់ រាស្ត្ររបស់ទ្រង់ ដើម្បីទទួលយកសារមួយ។ ខ្ញុំបានគិតពីរឿងនេះ: “ចូរទៅប្រាប់ ពួកសិស្សរបស់ទ្រង់។” ឥឡូវនេះ ពួកសិស្សរបស់ទ្រង់គឺជា “អ្នកដើរតាមទ្រង់។” សិស្សគឺជា “អ្នកដែលធ្វើតាម។” ហើយខ្ញុំបានគិតអំពីប្រធានបទនេះ: *អ្នកឈ្នះដ៏ អស្ចារ្យនិងខ្លាំងពូកែ។*

7 ហើយគិតថាតើយើងមានអ្នកឈ្នះដ៏អស្ចារ្យប៉ុន្មាននាក់ក្នុងលោកនេះ ហើយ អ្វីដែលអស្ចារ្យដែលពួកគេបានធ្វើដើម្បីបន្តនិងធ្វើឱ្យរបៀបរបស់នៅរបស់មនុស្ស កាន់តែប្រសើរឡើង។ ខ្ញុំកំពុងគិតអំពី ណាប៉ូឡេអុងដ៏អស្ចារ្យ កាលពីជំនាន់របស់ គាត់ របៀបដែលគាត់មិនមែនជាជនជាតិបារាំងពិតប្រាកដ ប៉ុន្តែគាត់មានអ្វីមួយ នៅក្នុងចិត្តរបស់គាត់។ ដំបូង គាត់—គាត់មើលងាយបារាំង គាត់មិនចូលចិត្ត ទេ។ គាត់មកពីកោះ។ ប៉ុន្តែគាត់មានគំនិតមួយក្នុងចិត្តថា ថ្ងៃណាមួយគាត់នឹង យកឈ្នះ។ ហើយហេតុផលដែលគាត់មានរឿងទាំងនេះក្នុងចិត្ត គាត់ត្រូវមានអ្វី ដែលត្រូវធ្វើ។

8 ចំពោះបុរសគ្រប់រូប មុននឹងអាចធ្វើការងារបាន អ្នកត្រូវតែមានហេតុផលខ្លះ សេចក្តីយោងខ្លះ អ្វីមួយដែលអ្នកកំពុងធ្វើការ សម្រាប់គោលបំណងការងារ អ្វីមួយ ដែលត្រូវធ្វើការបន្ត។

9 ហើយដូចដែលយើងដឹងស្រាប់ហើយ ដោយយកប្រវត្តិរបស់ហ៊ីត្លែ... ឬមិន មែនរបស់ហ៊ីត្លែទេ ប៉ុន្តែជា—របស់ណាប៉ូឡេអុង ថាគាត់បានទៅឋានព្រះច័ន្ទ និង ដោយការផ្លាស់ប្តូរនៃផ្កាយ។ គាត់បានធ្វើការតាមរបៀបនោះ ហើយដោយរំពឹងទុក ព្រោះពេលមួយដែលគាត់ធ្វើដូច្នេះ ហើយគាត់បានទទួលជ័យជម្នះ។ ហើយគាត់ បានចូលមកក្នុងប្រទេសបារាំង ហើយគាត់បានក្លាយជាអ្នកឈ្នះដ៏អស្ចារ្យ។ គាត់ បានសម្លាប់មនុស្សជាច្រើននាក់ ព្រោះគេមិនយល់ស្របនឹងគាត់។ ហើយគាត់បាន សម្អាតប្រទេសរបស់គាត់ទាំងមូលពីអ្វីដែលប្រឆាំងនឹងគាត់។ គាត់គ្រាន់តែលុប

វាចោលទាំងស្រុង ព្រោះគាត់ត្រូវតែមានវាតាមវិធីនោះ។ ប្រសិនបើគាត់មិនមាន វាបែបនេះទេ វានឹងមានរឿងប្រឆាំងគាត់គ្រប់ពេល ហើយផែនការដ៏អស្ចារ្យរបស់ គាត់ដែលគាត់មាននៅក្នុងគំនិតរបស់គាត់។ ជីវិតរបស់គាត់នឹងប្រឈមមុខនឹង បញ្ហា ដូច្នោះគាត់ត្រូវតែឱ្យនគរទាំងមូលរបស់គាត់ល្អឥតខ្ចោះតាមដែលគាត់អាច ទទួលបាន។

10 ខ្ញុំគិតថាឥឡូវនេះ អ្នកកំពុងតែតាមខ្ញុំក្នុងរឿងនេះ ជាអ្នកឈ្នះដ៏អស្ចារ្យដែលខ្ញុំ កំពុងគិត។ អ្វីៗទាំងអស់នៅក្នុងព្រះរាជាណាចក្ររបស់ទ្រង់ត្រូវតែសម្រាប់ទ្រង់។ វាត្រូវតែជាបេះដូង ព្រលឹង និងរូបកាយសម្រាប់ទ្រង់។ គ្មានអ្វីអាចប្រឆាំងនឹងទ្រង់ បានទេ។ អ្វីដែលប្រឆាំងនឹងទ្រង់ ទ្រង់នឹងត្រូវបានចោល។ ទ្រង់ត្រូវតែមានអ្វី គ្រប់យ៉ាងសម្រាប់ទ្រង់។ ហើយនៅពេលដែល...

11 ណាប៉ូឡេអុង គាត់បានកាន់អាវុធ កាណុង កាំភ្លើង កាំភ្លើងខ្លី ដាវ។ ហើយ គាត់បានចេញទៅជាមួយនឹងគំនិតមួយថាគាត់នឹងយកឈ្នះពិភពលោក។ ហើយ គាត់បានអនុវត្តជាក់ស្តែងនៅអាយុសាមសិបបី។ កាលគាត់នៅក្មេង គាត់ត្រូវ បានហាមឃាត់។ ហើយកិត្តិនាមដ៏អស្ចារ្យរបស់គាត់បានធ្វើឱ្យគាត់មានស្និទ្ធ ផ្ទាល់ខ្លួន។ ហើយវាបានធ្វើឱ្យគាត់ភ័យព្រួយ រហូតដល់គាត់ស្លាប់នៅអាយុ សាមសិបបីឆ្នាំ ជាអ្នកញៀនស្រា។ ភាពល្បីល្បាញរបស់គាត់ គាត់មិនអាចឈរ មាំបានទេ។ ហើយខ្ញុំគិតពីបុរសម្នាក់ដែលនៅអាយុសាមសិបបីឆ្នាំ បានយកឈ្នះ ពិភពលោកហើយបានស្លាប់ដោយសារគ្រឿងស្រវឹង ដោយសារតែកិត្តិនាមរបស់ គាត់ ហើយបានបាត់បង់គោលការណ៍ដែលគាត់កំពុងតែតស៊ូ។ គាត់គឺជា—គាត់ គឺជាប្រភេទ ឬមិនមែនជាប្រភេទ ខ្ញុំនឹងនិយាយ ប៉ុន្តែគាត់គឺជាឧបករណ៍របស់ អារក្ស។ ហើយការព្យាយាមដើម្បីប្រយុទ្ធប្រឆាំងនឹងពិភពលោកបានធ្លាក់ចុះ ហើយគាត់បានបរាជ័យនៅអាយុសាមសិបបីឆ្នាំ។

12 ប៉ុន្តែ អូ អ្នកឈ្នះ ដ៏ខ្លាំងពូកែម្នាក់នេះ ដែលខ្ញុំកំពុងនិយាយ នៅអាយុ សាមសិបបីឆ្នាំ ដណ្តើមបានអ្វីៗទាំងអស់ដែលមាននៅលើផែនដី និងក្នុង—ក្នុង នរក។ នៅអាយុសាមសិបបីជាអ្នកឈ្នះដ៏អស្ចារ្យនិងខ្លាំងពូកែ!

13 ខ្ញុំកំពុងគិតអំពីការប្រយុទ្ធដ៏អស្ចារ្យដែលត្រូវបានប្រយុទ្ធនៅលើទីលាន។ យើងបានដឹង ដើម្បីបញ្ចប់ជាមួយណាប៉ូឡេអុង ថាគាត់មកបញ្ចប់នៅវតធើលូ។ វា ជាឯកសិទ្ធិរបស់ខ្ញុំ កាលពីមិនយូរប៉ុន្មានមុននេះ ក្នុងការមើលការក្លែងបន្លំនៃទេ:

ចំបាំងរបស់គាត់ និងពីទ័ពសេះនិងបុរស អំពីរបៀបដែលគេដាក់នៅសមរក្សមិ។ ហើយទោះចំបាំងក៏បែកកងខាងស្តាំចេញទៅក្នុងវាលទំនាប ដែលជាកន្លែងតាំង បង្ហាញដ៏អស្ចារ្យនេះ។

14 ហើយអ្វីដែលជាភាពផ្ទុយគ្នាគឺ៖ ដើម្បីកត់សម្គាល់បុរសនោះនៅអាយុ សាមសិបបី និងភាពអាម៉ាស់ដែលដាក់នៅទីនោះក្នុងការចងចាំនៃសមរក្សមិដ៏ អស្ចារ្យ និងជ័យជំនះរបស់គាត់ រួចទៅក្រុងយេរូសាឡឹម ហើយមើលផ្លូវទេ ទុកជា អនុស្សាវរីយ៍នៃអ្នកច្បាំងដ៏ខ្លាំងពូកែ។

15 ម្យ៉ាងទៀត មានអ្វីម្យ៉ាងក្នុងការយកឈ្នះ។ បើយើងមានអ្វីដែលយើងកំពុងតែ តស៊ូ បើមានជំងឺក្នុងខ្លួនយើង ហើយយើងកំពុងប្រយុទ្ធគ្នារវាងសេចក្តីស្លាប់ និងជីវិត តើវាជាជ័យជម្នះយ៉ាងណានៅពេលដែលយើងឃើញថាត្រូវបាន ឈ្នះ។ ប្រសិនបើយើងកំពុងតស៊ូនឹងទម្លាប់ដ៏អស្ចារ្យមួយចំនួន ឬអ្វីដែលអស្ចារ្យ មួយចំនួនដែលផ្តល់កម្លាំងចិត្តដល់យើង នៅពេលដែលទង់ជាតិដ៏អស្ចារ្យបាន បក់បោក ហើយយើងបានយកឈ្នះវា តើអារម្មណ៍បែបណាដែលវាផ្តល់ឱ្យយើង នៅក្នុងខ្លួនយើង ត្បិតយើងអាចក្លាយជាអ្នកឈ្នះ។

16 ឥឡូវនេះ ខ្ញុំកំពុងគិតអំពីសង្គ្រាមចុងក្រោយ ហើយរបៀបដែលហ៊ីត្លែបានយក ក្រុងវ៉ាស្សាវ៉ា។ ហើយអាណ្លីម៉ង់បានគិតថា នោះគឺជាជ័យជម្នះដ៏អស្ចារ្យបំផុត មួយដែលអាចមាន ដោយសារតែប្រធានក្រុមដ៏អស្ចារ្យរបស់ពួកគេគឺ អាដុល ហ៊ី ត្រែ បានបំផ្លាញអ្វីៗទាំងអស់នៅវ៉ាស្សាវ៉ាភ្លាមៗ បាក់ស្ថានហើយស្ថានធំក៏រលំ។ ឯកសារទាំងនោះមានរូបភាពដ៏អស្ចារ្យនៃការដួលរលំនៃស្ថាន។ ជនជាតិអាឡឺម៉ង់ បានដើរតាមផ្លូវ ហើយពួកគេបានវាយស្តរ ហើយពួកគេបានផ្អែកព្រៃ ហើយ យន្តហោះរាប់ពាន់គ្រឿងបានឆ្លងកាត់គាត់ ខណៈដែលគាត់បានឈ្នះជ័យជម្នះ ដ៏អស្ចារ្យជាលើកដំបូងរបស់គាត់។ ការតាំងខ្លួនដូចជាអាឡិចសាន់ឌីដ៏អស្ចារ្យ ឬ ណាប៉ូឡេអុង ដើម្បីយកឈ្នះពិភពលោក ប៉ុន្តែតើគាត់បានទៅណា? នៅក្នុងភាព អាម៉ាស់។ ប្រាកដណាស់គាត់បានទទួល។

17 ខ្ញុំអាចចាំបាននៅពេលដែលពួកគេបានសាងសង់ច្រកកូម៉ាដ៏អស្ចារ្យ។ ត្រូវតែ មាន...ប្រសិនបើពួកគេឆ្លងកាត់ភ្នំ។ ក្មេងប្រុសខ្លះកំពុងអង្គុយនៅទីនេះនៅព្រឹក នេះ ប្រហែលជាបានឆ្លងកាត់ផ្លូវដ៏អស្ចារ្យនេះ។ តើវាជាកិច្ចការអ្វីទៅ! តើការងារ ពិតបានប៉ុន្មាន ហើយតើគេធ្វើអ្វីទៅ! ហើយចំណាយលុយប៉ុន្មានក្នុងការសាងសង់

ច្រកភូមានោះ គឺរាប់លានដុល្លារ! ក្មេងប្រុសដែលបាត់បង់ជីវិត អំឡុងពេលធ្វើ  
ដូច្នោះ! ប៉ុន្តែទីបំផុត ហើយមួយសន្ទុះក្រោយមក នៅពេលដែលចម្ងាយម៉ាយល៍  
ចុងក្រោយនៃផ្លូវបានបាត់ទៅហើយ ពេលឆ្លងផុតហើយ នោះសំឡេងជ័យជំនះ  
ក៏បន្លឺឡើងពីបណ្តាជន! ពួកគេមានច្រកមួយដែលពួកគេអាចឆ្លងកាត់ភ្នំជាមួយវា  
ដើម្បីទទួលបានជ័យជំនះ។

18 ខ្ញុំកំពុងគិតអំពីផ្លូវមួយទៀត ដែលថ្ងៃមួយវាត្រូវចំណាយលើជីវិតរបស់  
ព្រះអម្ចាស់ដែលបានប្រទានពររបស់យើង។ វាមិនត្រឹមតែជាផ្លូវនៅលើផែនដី  
ប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្លូវហាយវេមួយដែលគេហៅថា “ផ្លូវនៃភាពបរិសុទ្ធ” កន្លែង  
ដែលមិនស្អាតមិនអាចឆ្លងកាត់បានឡើយ គឺមានតែអ្នកដែលមានម៉ាកប៉ុណ្ណោះ។  
មានតែអ្នកដែលនៅត្រង់ចំហៀងទ្រង់គង់ប៉ុណ្ណោះ ដែលត្រូវឆ្លងកាត់ផ្លូវនេះ។

19 ជ័យជំនះដ៏អស្ចារ្យត្រូវបានឈ្នះ។ យើងជាច្រើននាក់សព្វថ្ងៃនេះអាចចាំបាន  
ច្បាស់អំពីសង្គ្រាមលោកលើកទីមួយ។ ខ្ញុំចាំថាខ្ញុំនៅក្មេង ខ្ញុំអាចលឺសំលេងផ្ទុះ  
សូម្បីតែកសិករ នៅវាល ក៏ឈប់សេះ ហើយគ្រឿងម្នាក់។ ពួកគេបានស្រែក។ ពួកគេ  
បានស្រែក។ តើមានអ្វីកើតឡើង? សង្គ្រាមបានបញ្ចប់។ ជ័យជំនះត្រូវបានឈ្នះ។  
សេដ្ឋកិច្ចដ៏អស្ចារ្យដែលយើងកំពុងតែតស៊ូ ទីបំផុតយើងបានទទួលជ័យជំនះ។

20 ខ្ញុំកំពុងគិតអំពីសង្គ្រាមលោកលើកចុងក្រោយនេះ។ ខ្ញុំរស់នៅឆ្លងផ្លូវ។ ហើយ  
នៅពេលដែលការផ្អែកព្រៃចាប់ផ្តើម មនុស្សរត់ចូលទៅក្នុងទីធ្លា ស្រ្តីដែលពាក់អាវ  
ប៉ាក់របស់ពួកគេ ដោះពួកវាចេញ ហើយហែលទៅលើអាកាស។ គ្រាប់កាំភ្លើង  
បានហោះកាត់ដើមឈើ។ ផ្អែកព្រៃ។ រថយន្តបានរត់ពេញផ្លូវ។ មនុស្សលុតជង្គង់  
ហើយលើកដៃឡើង។ ពួកគេបានស្រែក។ ពួកគេបានយំ។ ហេតុអ្វី? ដោយសារតែ  
សង្គ្រាមបានបញ្ចប់។ ហើយអ្នកដែលមានពរ គឺកូនប្រុសជាទីស្រឡាញ់ដែល  
ឆ្លងកាត់សមុទ្រ និងជិះទូកទៅផ្ទះម្តងទៀត។ ជ័យយោ! ដល់ម៉ោងហើយ រំភើបដល់  
បេះដូងណា! ជយោបុណ្យសម្រាក! យប់នោះ អ្នករាល់គ្នាលេងសើចបែបនេះ អ្នក  
អាចដើរចូលភោជនីយដ្ឋានហើយញ៉ាំអី ហើយដើរចេញទៅមិនបាច់បង់ប្រាក់ទេ វា  
នឹងមិនអីទេ។ អ្នកអាចប្រើឡានបន្ទាប់ពីគេជិះហើយ វាមិនអីទេ។ អ្នកអាចប្រាប់ថា  
អ្នកចង់បានអ្វី ហើយអ្នកប្រហែលជាបានវាហើយ។ ព្រោះហេតុអ្វី? ជ័យជំនះត្រូវ  
បានឈ្នះ។ ក្មេងប្រុសបានមកផ្ទះ។ វាចប់សព្វគ្រប់ហើយ។

21 ហើយខ្ញុំគិតថា បងប្អូនប្រុសរបស់ខ្ញុំអើយ វាអាក្រក់ណាស់ដែលអារម្មណ៍  
បែបនោះមិនអាចនៅបានគ្រប់ពេលវេលា។ ប៉ុន្តែចំពោះគ្រិស្តានវិញ ព្រឹកនេះបាន  
ទទួលជ័យជំនះ។ កញ្ជឹងអំណរកំពុងធាទី។ សង្គ្រាមបានចប់ហើយ រវាងព្រះ និង  
មនុស្ស។ ជ័យជំនះត្រូវបានឈ្នះ។

22 មុនពេលជ័យជំនះណាមួយអាចត្រូវបានឈ្នះ ត្រូវតែមានការចំណាយដ៏ធំ។  
អូ តម្លៃប៉ុន្មាន! ហើយពេលខ្លះវាជ្រាលជ្រៅណាស់ ហើយពួកវាបង្កើតស្លាកស្នាម  
ដ៏អស្ចារ្យ រំហែក។ ប៉ុន្តែ ដើម្បីមានភ្នំ យើងត្រូវមានជ្រលងភ្នំ។ មុនពេលយើង  
មានពន្លឺថ្ងៃ យើងត្រូវតែជួបភ្លៀង។ មុនពេលយើងអាចមានពន្លឺ យើងត្រូវតែមាន  
ពេលយប់។ មុនពេលយើងត្រឹមត្រូវ គេត្រូវតែមានខុស បើមិនដូច្នោះទេអ្នកមិនដែល  
ដឹងថាអ្វីខុសនោះទេ។

23 ប៉ុន្តែដើម្បីយកឈ្នះនិងការប្រយុទ្ធដ៏អស្ចារ្យបំផុតរៀងរាល់ការឈ្នះ ម្នាក់បាន  
ដើរចេញពីសិរីល្អ ជាច្រើនឆ្នាំកន្លងមកហើយ។ ហើយទ្រង់មិនបានទទួលយក  
រូបអង្គទ្រង់ជាទម្រង់ទេវតាឡើយ។ ទ្រង់មិនបានមកជាមនុស្សអស្ចារ្យទេ។ ប៉ុន្តែ  
ទ្រង់នឹងបញ្ជាក់ថាវាមិនត្រូវការយកកាំភ្លើងធំ និងគ្រាប់កាំភ្លើង និងគ្រាប់បែក  
បរមាណូ ដើម្បីឈ្នះសង្គ្រាមទេ។ ទ្រង់បានស្លៀកពាក់ដោយបន្ទាបខ្លួន ដូចជា  
ទារកតូច ទ្រង់បានប្រសូតក្នុងស្នូក។ មិនមានសូម្បីតែកន្លែងសម្រាប់កំណើតរបស់  
ទ្រង់ នៅពេលដែលទ្រង់យាងមក។ ខ្ញុំចង់ឲ្យអ្នកមើលទៅលើសម្ភារៈផ្សេងគ្នានៃ  
សង្គ្រាម ដែលទ្រង់បានប្រើ។

24 ឥឡូវនេះ ពូជសាសន៍របស់អំជាមគីស្ថិតនៅក្នុងទាសភាព។ នៅទីនោះ  
ពួកគេគ្មានសង្ឃឹម គ្មានព្រះ គ្មានឱកាស គ្មានមេត្តា គ្មានអ្វីដែលអាចជួយពួកគេ  
បាន។ ខ្មាំងសត្រូវដ៏ធំ នៃតំបន់ខាងក្រោមនៃអ្នកបាត់បង់ បានបិទពួកគេនៅក្នុង  
ភាពងងឹត។ មិនមានផ្លូវចេញមកក្រៅទេ។ គ្មាននរណាម្នាក់អាចជួយបានទេ។  
គ្មានអ្វីអាចធ្វើបានទេ។ វាមើលទៅដូចជាការបាត់បង់ ទាំងស្រុង។

25 ប៉ុន្តែវីរៈបុរសរបស់យើង ដែលបានចុះពីច្រកនៃសិរីល្អ ទ្រង់ចុះមកក្រោម!

26 ព្រោះនៅលើលោកនេះ គ្មានមនុស្សណាអាចធ្វើការងារនេះបានទេ។ ពួកគេ  
ទាំងអស់គ្នា ដូចជាការនិយាយបែបខាងលោកិយ គឺនៅក្នុងទូកតែមួយ។ យើង  
ទាំងអស់គ្នា “កើតក្នុងបាប មានរាងក្នុងអំពើទុច្ចរិត មកក្នុងបិភពនិយាយកុហក។”  
ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងអាចជួយគ្នាបានទេ។ យើងឈរ

ដោយអស់សង្ឃឹម ចាញ់ ភាពចលាចលនៅគ្រប់ដៃ ទាំងអស់មិនរូបរួម។ យើងមិនអាចរក្សាច្បាប់និងពិធីបុណ្យបានទេ ឬរកឃើញចំណុចខ្សោយរបស់វាជាដើម យើងមិនអាចធ្វើបាន។ ហើយវាការកំដូចជាពូជមនុស្សទាំងមូលត្រូវបានខ្លះខ្លាយ។

27 ហើយបន្ទាប់មកទ្រង់បានយាងមក ទ្រង់បានយាងចុះមក។ ដោយសារតែ “ទ្រង់គឺនៅក្នុងការចាប់ផ្តើម” ព្រះគម្ពីរបាននិយាយថា “ទ្រង់គឺជាព្រះបន្ទូល។” ទ្រង់គឺជាឡូហ្គោសដែលចេញពីព្រះ។ ហើយឡូហ្គោសនៅដើមដំបូង គឺជាព្រះបន្ទូល។ ហើយទ្រង់បានក្លាយជាព្រះបន្ទូល។ បន្ទាប់មក នៅពេលដែលទ្រង់បានយាងឡើងនៅថ្ងៃដ៏រុងរឿងនៃបុណ្យអ៊ីស្ទើរនោះ ទ្រង់មិនត្រឹមតែជាព្រះបន្ទូលប៉ុណ្ណោះទេ ប៉ុន្តែទ្រង់បានក្លាយជាសង្ឃដាន់ខ្ពស់នៃព្រះបន្ទូលរបស់ទ្រង់ផ្ទាល់។ អូ អស្ចារ្យណាស់ បងប្រុសនេវិល! គ្រាន់តែគិត! ទ្រង់មិនត្រឹមតែជាព្រះបន្ទូលប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ជាសង្ឃដាន់ខ្ពស់នៃព្រះបន្ទូលរបស់ទ្រង់ផ្ទាល់។ តើយើងអាចសង្ស័យវាដោយរបៀបណា? តើយើងអាចដើរទៅរកទ្រង់ដោយរបៀបណា ហើយមិនជឿថាយើងទទួលបានអ្វីដែលយើងសុំ? ដ្បិតទ្រង់គឺជាព្រះបន្ទូល និងជាអ្នកអន្តរាគមន៍នៃព្រះបន្ទូល! ឡូហ្គោសបានក្លាយជាព្រះបន្ទូល ហើយព្រះបន្ទូលបានក្លាយសាច់ឈាម និងសាច់ឈាមដូចគ្នា ដែលជាព្រះបន្ទូល បានទទួលសិរីរុងរឿង ហើយឥឡូវនេះគឺជាសម្តេចសង្ឃធ្វើការអង្វរដោយអង្គទ្រង់ផ្ទាល់ ចំពោះព្រះបន្ទូលរបស់ទ្រង់។

28 នោះហើយជាអ្វីដែលវាត្រូវការ! នោះជាសម្ភារៈដែលក្រុមជំនុំមាន។ តើជាអាវុធអី! មិនដែលមាននរណាម្នាក់ដូចវាទេ។ ទ្រង់គឺជាព្រះបន្ទូល។ ហើយនៅពេលដែលទ្រង់យាងមក ទ្រង់បានកើតនៅក្នុងស្នូក។ ទ្រង់យាងមកប្រើអាវុធស្រ-ឡា-ញ៉ូ សេចក្តីស្រឡាញ់ ដើម្បីយកឈ្នះពិភពលោក មិនមែនជាមួយនឹងគ្រាប់កាំភ្លើងរបស់កងទ័ព មិនមែនដោយកាំភ្លើងយន្ត និងរថក្រោះទេ។ ប៉ុន្តែទ្រង់យាងមកតាមរបៀបផ្សេង។ ទ្រង់មកក្នុងទម្រង់នៃសេចក្តីស្រឡាញ់។ ទ្រង់គឺជាសេចក្តីស្រឡាញ់របស់ព្រះ។

29 មានពេលមួយ កាលនៅក្មេង ខ្ញុំធ្លាប់គិតថា ព្រះគ្រីស្ទស្រឡាញ់ខ្ញុំ ហើយព្រះជាម្ចាស់ស្តាប់ខ្ញុំ ព្រោះថាព្រះគ្រីស្ទបានសុគតជំនួសខ្ញុំ ប៉ុន្តែព្រះជាម្ចាស់ទ្រង់មានរឿងទាស់នឹងខ្ញុំ។ ប៉ុន្តែខ្ញុំមកដើម្បីដឹងថា ព្រះគ្រីស្ទជារបេះដូងរបស់ព្រះ។ “ព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាដែលទ្រង់

បង្កើត ដើម្បីអោយអ្នកណាដែលជឿលើទ្រង់ មិនត្រូវវិនាសឡើយ គឺនឹងមានជីវិត អស់កល្បជានិច្ច។”

30 ឥឡូវនេះ ទ្រង់យាងមកជាដំបូង ដើម្បីយកឈ្នះ។ ហើយរឿងដែលអារក្ស ដាក់ក្នុងលោកនេះគឺការស្អប់។ ហើយទ្រង់យាងមកដើម្បីយកឈ្នះការស្អប់ខ្ពើម។ នៅពេលដែលយើងឈ្នះការប្រយុទ្ធរបស់យើង ជាដើម នៅក្នុងការប្រយុទ្ធរបស់ ពិភពលោក វាតែងតែចាកចេញ បន្ត ការស្អប់មួយ ដោយសារតែការប្រយុទ្ធបែប នោះគឺជាសត្រូវ។ ប៉ុន្តែ ព្រះគ្រីស្ទទ្រង់យាងមកដោយសេចក្តីស្រឡាញ់ ដើម្បី យកឈ្នះលើសេចក្តីស្អប់ ស្រឡាញ់អស់អ្នកដែលមិនគួរឱ្យស្រឡាញ់។ ទ្រង់មក ជាមួយអាវុធផ្សេងៗ ហើយទ្រង់បន្ទាបខ្លួន “ទាបជាងពួកទេវតាបន្តិច” ទទួលរង ការស្អប់ និងដើម្បីលើកជាឧទាហរណ៍។ ហើយនៅពេលដែលទ្រង់នៅទីនេះនៅ លើផែនដី ទ្រង់បានដើរក្នុងចំណោមមនុស្ស។

31 ទ្រង់បានបង្ហាញគ្រឿងសស្ត្រារុករានសង្គ្រាមរបស់ទ្រង់ នៅពេលទ្រង់បាន ប្រោសអ្នកជំងឺ។ ពេលទ្រង់យកនំប៉័ងតូចប្រាំជុំនិងក្រីពីរកន្ទុយមកបម្លែងមនុស្ស ប្រាំពាន់នាក់ ទ្រង់បានបង្ហាញថា ទ្រង់មានអំណាចលើគ្រប់អាត្មាមនុស្សដែលមាន។ ទ្រង់មិនត្រឹមតែចិញ្ចឹមត្រីប៉ុណ្ណោះទេ ប៉ុន្តែទ្រង់បានសោយត្រីឆ្អិន។ ទ្រង់មិនត្រឹមតែ ដាំស្រូវសាលីនៅក្នុងនំដុតប៉ុណ្ណោះទេ ប៉ុន្តែទ្រង់បានដាំស្រូវសាលីចម្អិននៅក្នុង នំដុតទាំងនោះ។ វាបានបង្ហាញថាទ្រង់គឺជាអ្នកច្បាំងដ៏អស្ចារ្យ និងខ្លាំងពូកែនោះ! ទ្រង់មិនត្រឹមតែបានទឹកពីអណ្តូងប៉ុណ្ណោះទេ តែទ្រង់បានធ្វើទឹកឱ្យក្លាយជា ស្រា ទំពាំងបាយជូរ ចេញពីទឹកអណ្តូង។ ទ្រង់បានបង្ហាញថាទ្រង់មានអំណាចដើម្បី យកឈ្នះ។ ហើយទ្រង់ស្រឡាញ់ ហើយអាវុធរបស់ទ្រង់គឺជាសេចក្តីស្រឡាញ់។ ឥឡូវនេះសូមកត់សម្គាល់។

32 ពេលដែលទ្រង់ធ្វើដូច្នោះ នៅថ្ងៃមួយទ្រង់ឈរក្បែរផ្ទះរបស់ឡាសារ មានបុរស ម្នាក់បានស្លាប់ ហើយបញ្ចុះសពអស់រយៈពេលបួនថ្ងៃ។ សូម្បីតែអ្នកដែលនៅក្បែរ នោះបាននិយាយថា “សូម្បីតែឥឡូវនេះគាត់មានក្លិនស្អុយ។” ច្រមុះរបស់គាត់ បានធ្លាក់ចូល ហើយដង្កូវស្បែកបានវារលើគាត់។ ព្រះយេស៊ូវក៏ឈរនៅទីនោះ ជា អ្នកច្បាំងដ៏ខ្លាំងពូកែ កាលទ្រង់មានព្រះបន្ទូលទៅម៉ាថា និងម៉ារា ពេលទ្រង់ឈរ នៅទីនោះ “តើខ្ញុំមិនបានប្រាប់អ្នកថា បើអ្នកគ្រាន់តែជឿ អ្នកនឹងឃើញសិរីរុងរឿង របស់ព្រះជាម្ចាស់?” ទ្រង់មានបន្ទូល (នៅពេលពួកគេនិយាយថា “បងប្រុស



របស់យើងបានស្លាប់ហើយ” ជាដើម) ទ្រង់មានបន្ទូលថា “ខ្ញុំជាជីវិតរស់ឡើងវិញ! អ្នកណាដែលជឿលើខ្ញុំ ទោះជាស្លាប់ទៅក៏នៅតែមានជីវិត។ ហើយអ្នកណាដែលរស់នៅ ហើយជឿលើខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ។ តើខ្ញុំមិនគ្រាន់តែប្រាប់អ្នកថា អំណាចដ៏អស់កល្ប និងពរជ័យស្ថិតនៅក្នុងខ្ញុំទេឬ?” ទ្រង់មិនត្រឹមតែច្រើនប្រាប់ទេ ទ្រង់អាចធ្វើបានគ្រប់យ៉ាងដែលទ្រង់មានព្រះបន្ទូល ដ្បិតទ្រង់ជាអ្នកច្បាំងដ៏ខ្លាំងពូកែ។

33 គង់នៅក្នុងទ្រង់ បិទបាំងដោយសាច់ឈាមមនុស្ស ដូចជាមនុស្ស ប៉ុន្តែនៅខាងក្នុងនោះ គ្មាននរណាម្នាក់ស្នាក់នៅក្រៅពីព្រះដ៏មានមហិទ្ធិបូទិ៍ ដែលជាព្រះដ៏ខ្ពង់ខ្ពស់ និងខ្លាំងពូកែ។ ទ្រង់អាចបង្កើតឡើងវិញបាន។ ទ្រង់អាចបង្កើតរបស់ថ្មី។ ទ្រង់អាចមានបន្ទូល ហើយអ្វីដែលទ្រង់បានសុំនឹងត្រូវបានផ្តល់ឱ្យនៅវិនាទីនោះ។ ប៉ុន្តែ ទ្រង់បន្ទាបអង្គទ្រង់ ទ្រង់រក្សាការបន្ទាបខ្លួន។ ទ្រង់ចង់ផ្តល់គំរូមួយ។ ទ្រង់ចង់ក្លាយជាប្រភេទដ៏ត្រឹមត្រូវនៃអ្នកឈ្នះ ហើយគឺជាទ្រង់។ ឥឡូវនេះ ទ្រង់បានបង្ហាញពីអង្គទ្រង់ផ្ទាល់។

34 ដូចដែលខ្ញុំបាននិយាយជាញឹកញាប់នៅក្នុងកិច្ចប្រជុំរបស់ខ្ញុំ ប្រហែលជាវានឹងធ្វើជាសាក្សីនៅព្រឹកនេះ នៅក្នុងក្រុមមនុស្សនេះ នៅព្រឹកបុណ្យអ៊ីស្ទើរដ៏ស្រស់ស្អាតនេះ។ ស្រ្តីម្នាក់ដែលជាសមាជិកនៃក្រុមជំនុំជាក់លាក់មួយដែលមិនជឿក្នុងការទទួលយកព្រះលោហិតរបស់ព្រះអម្ចាស់យេស៊ូវ។ “បើគ្មានការបង្ហូរឈាម នោះក៏គ្មានការផ្តាច់បាបដែរ។” នាងបានប្រាប់ខ្ញុំថា បុរសនោះគ្រាន់តែជាហោរាម្នាក់ ជាបុរសដ៏អស្ចារ្យម្នាក់ ហើយខ្ញុំបានបង្កើតឱ្យទ្រង់ក្លាយជាព្រះ។ ខ្ញុំបាននិយាយថា “ទ្រង់គឺជាព្រះ។ ទ្រង់គឺជាព្រះ។”

នាងបាននិយាយថា “អ្នកព្យាយាមធ្វើឱ្យទ្រង់អស្ចារ្យពេក។”

35 ខ្ញុំបាននិយាយថា “គ្មានពាក្យណាអាចបង្ហាញពីភាពអស្ចារ្យរបស់ទ្រង់បានឡើយ!” អណ្តាតមនុស្សរកនិកនិយាយមិនឃើញទេ!

36 និយាយជាមួយបុរសម្នាក់កាលពីថ្ងៃមុន អ្នកការទូតមកពីទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ហើយគាត់បាននិយាយ នៅឯទីបន្ទាល់ខ្លីមួយនៅឯ—អាហារពេលព្រឹក ដែលពួកយើងបានហូបរួមជាមួយគ្នា គាត់បាននិយាយថា “បងប្រុស ប្រាណហាំ ខ្ញុំធ្លាប់ជា លូធើរានពេញមួយជីវិតរបស់ខ្ញុំហើយ។ ប៉ុន្តែ គាត់បាននិយាយថា “នៅថ្ងៃមុនពេលចូលរួមការប្រជុំសម័យចាស់” បាននិយាយថា “ខ្ញុំលុតជង្គង់នៅ

អាសនៈមួយ ហើយចង់ទទួលបានបទពិសោធន៍ជាមួយព្រះ។” គាត់បាននិយាយថា “ហើយខណៈពេលដែលខ្ញុំនៅទីនោះនៅលើជង្គង់របស់ខ្ញុំ...” ឥឡូវនេះ នេះគឺជាអ្នកការទូតរបស់ទីក្រុងវ៉ាស៊ីនតោន ដែលសូម្បីតែបម្រើការនៅក្រោមប្រធានាធិបតីខូលីច។ ហើយនៅពេលដែលគាត់ “មើលទៅ” គាត់បាននិយាយថា “ខ្ញុំបានឃើញការនិមិត្តមួយអំពីព្រះយេស៊ូវ។” គាត់បាននិយាយថា “ខ្ញុំអាចនិយាយបានប្រាំបួនភាសាផ្សេងគ្នាយ៉ាងស្ទាត់ជំនាញ។” គាត់បាននិយាយថា “ប៉ុន្តែខ្ញុំមិនអាចរកឃើញពាក្យមួយដើម្បីនិយាយក្នុងចំណោមភាសាទាំងប្រាំបួននោះទេ។” គាត់បាននិយាយថា “ដូច្នេះ ខ្ញុំគ្រាន់តែលើកដៃឡើង ហើយទ្រង់ប្រទានឲ្យខ្ញុំមួយថ្មី ដើម្បីនិយាយជាមួយ។” គាត់បាននិយាយថា “ខ្ញុំទើបតែបានឃើញសិរីល្អនៃព្រះក្រក្រទ្រង់។”

37 នារីម្នាក់នេះនិយាយមកខ្ញុំថា “បងប្រុស ប្រាណហាំ ព្រះយេស៊ូវមិនមែនជាមនុស្សទេ គ្រាន់តែជាហោរា។”

ខ្ញុំបាននិយាយថា “ទ្រង់គឺជាព្រះ ប្អូនស្រីរបស់ខ្ញុំអើយ។”

38 នាងបាននិយាយថា “អ្នកបង្កើតទ្រង់ជាព្រះ ប៉ុន្តែទ្រង់មិនមែនទេ។” ដូច្នេះនាងបាននិយាយថា “នៅតាមផ្លូវចុះទៅផ្លូវរបស់ឡាសារ ព្រះគម្ពីរបានចែងថា ‘ទ្រង់យំ។’”

39 ប្រាកដណាស់ ទ្រង់គឺជាបេះដូងរបស់ព្រះ។ ទ្រង់រងទុក្ខដូចយើងរងទុក្ខ។ ទ្រង់ជាសាច់ឈាមដូចយើងជាសាច់ឈាម។ ទ្រង់បានធុញ នៅក្នុងរូបកាយទ្រង់ មានសេចក្តីប៉ងប្រាថ្នាដូចគ្នា និងអ្វីដែលយើងធ្វើ។ យ៉ាងណាក៏ដោយ ដើម្បីក្លាយជាអ្នកលះបង់ដ៏ល្អឥតខ្ចោះ ទ្រង់ត្រូវតែធ្វើដូច្នោះ។ ទ្រង់បានធ្វើ។ ប៉ុន្តែខ្ញុំបាននិយាយ...

នាងបាននិយាយថា “ទ្រង់យំចុះទៅផ្លូវឡាសារ។”

40 ខ្ញុំបាននិយាយថា “ប៉ុន្តែ អូ ស្ត្រីអើយ នោះត្រូវហើយ។ ទ្រង់គឺជាមនុស្សនៅពេលដែលទ្រង់កំពុងយំ។ ប៉ុន្តែពេលដែលទ្រង់ឈរនៅទីនោះ ក្បែរផ្លូវនោះ ជាកន្លែងដែលមនុស្សស្លាប់ស្ងៀម កន្លែងដែលសាកសពរលួយ គ្របដោយកន្សែងនៅពេលដែលទ្រង់មានបន្ទូលថា ‘ចូរយកច្នៃចេញទៅ ទ្រង់បានទាញស៊ុមតូចរបស់ទ្រង់ចូលគ្នា ហើយមានបន្ទូលថា ‘ឡាសារអើយចេញមក! បុរសម្នាក់ដែលបានស្លាប់អស់រយៈពេលបួនថ្ងៃមកហើយ ក៏ក្រោកឈរឡើង។’”

41 តើវាជាអ្វី? ភាពពុករលួយស្គាល់អ្នកបង្កើតរបស់ខ្លួន។ ព្រលឹងបានស្គាល់ ម្ចាស់របស់វា។ ហើយអ្នកឈ្នះដ៏ខ្លាំងពូកែនោះបានបង្ហាញនៅទីនោះថា ទ្រង់ មានអំណាចនៃសេចក្តីស្លាប់ និងទោនរក និងផ្លូវ។

42 ប្រាកដណាស់ វាជួលចិត្តយើង! អ្នកនិយាយពីការវាយបានឆ្នាំង និងផ្លុំ ស្នែង? ពិភពលោកគួរតែនៅក្នុងពិធីជប់លៀងនៅព្រឹកនេះ ដូចជាវាមិនដែលធ្លាប់ មាន សំឡេងស្រែក និងសម្រែករបស់រាស្ត្រទ្រង់ ពីព្រោះនេះជាថ្ងៃរំលឹកដែលទ្រង់ បានច្បាំងឈ្នះខ្លាំងសត្រូវចុងក្រោយ ហើយរំដោះយើងជាឈ្លីយ។

43 បាទ ទ្រង់គឺជាមនុស្ស។ ត្រូវហើយ។ ទ្រង់បានបង្ហាញថាជាមនុស្ស ហើយទ្រង់ បានបង្ហាញថាជាព្រះ។

44 យប់មួយ នៅពេលដែលសមុទ្រដ៏ធំល្វឹងល្វើយបក់បោកខ្លាំង ដែលបានហៅ ជីវិតរាប់ពាន់នាក់... ប្រហែលជាម្តាយអ្នកខ្លះនៅទីនេះ ព្រឹកមិញកូនប្រុសរបស់អ្នក ស្លាប់នៅលើសមុទ្រដ៏ក្តៅគគុកខាងកើត ពួកគេអាចនឹងលិចនៅក្រោមរលកក្នុង សមរក្សមីដ៏ធំទូលាយរបស់ពិភពលោកនេះ។ មនុស្សជាទីស្រឡាញ់របស់អ្នកខ្លះ ដេកនៅទីនោះ ប្រហែលជានៅក្រោមសមុទ្រ។

45 ប៉ុន្តែនៅយប់មួយ នៅពេលដែលទ្រង់គង់នៅក្នុងទូកតូចមួយ ហើយរលក បានបក់មកលើសមុទ្រ ដូចជាអ្នកបិទគម្របដប ទ្រង់បានលើកឡើង ហើយដាក់ ជើងរបស់ទ្រង់នៅលើក្តោងនៃទូក ទ្រង់បានមើលទៅស្ថានសួគ៌ បាននិយាយថា “សុខសាន្ត។” ហើយចំពោះរលក ទ្រង់មានបន្ទូលថា “នៅស្ងៀម!” ហើយសមុទ្រ ដ៏ខ្លាំងនោះបានរសាត់ចេញរហូតដល់មិនមានស្នាមជ្រីវជ្រួញនៅលើវា។ ប្រាកដ ណាស់ គឺជាទ្រង់!

46 វាជាការពិតដែលទ្រង់ស្រែកឃ្លានដូចមនុស្ស។ ពេលទ្រង់ចុះពីភ្នំ ហើយទ្រង់ ឃ្លាន ក្រឡេកមើលដើមឈើរកអ្វីបរិភោគ នោះទ្រង់ជាមនុស្ស។ ប៉ុន្តែពេលទ្រង់ យកនំប៉័ងទាំងប្រាំនោះ និងត្រីមួយចំនួនមកចម្អែកមនុស្សប្រាំពាន់នាក់ នោះទ្រង់ លើសពីមនុស្សទៅទៀត។

47 នៅពេលដែលទ្រង់សោយទិវង្គតកាលពីដប់ប្រាំបួនរយឆ្នាំមុន មួយថ្ងៃមុន ថ្ងៃម្សិលមិញ ដោយព្យួរនៅលើឈើឆ្កាង ស្រែកសុំក្តីមេត្តា “ព្រះនៃទូលបង្គំ ព្រះនៃ ទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?” ទ្រង់ស្លាប់ដូចមនុស្ស។

ប៉ុន្តែកាលពីដប់ប្រាំបួនរយឆ្នាំមុន ព្រឹកនេះ ទ្រង់បានបង្ហាញពីអ្វីដែលជាទ្រង់! ទ្រង់ បានប្រទានត្រាចុងក្រោយនៃភាពជាព្រះមែស៊ីរបស់ទ្រង់ នៅពេលទ្រង់បានបំបែក ក្រុមនៃសេចក្តីស្លាប់និងឋាននរក ហើយបានលើកពីផ្លូវ ជ័យជំនះ “ខ្ញុំនៅរស់ជារៀង រហូត! ហើយដោយព្រះខ្ញុំរស់ អ្នកក៏រស់ដែរ!”

48 មានអ្នកឈ្នះ! អ្នកនិយាយអំពីការហែកអាវហើយត្រូវវាឬ? មនុស្សនិយាយ ថាយើងឆ្លុះព្រោះយើងស្រែកហើយយើងរត់ ហើយយើងស្រែកហើយយើងហៅ។ ពួកគេមិនដែលមានអារម្មណ៍ថាទេជារំញ័រជ័យជំនះនៃស្ថានសួគ៌ទេ “ការប្រយុទ្ធ បានបញ្ចប់!” អ្នកឈ្នះដ៏អស្ចារ្យរបស់យើងបានឈ្នះរាល់ជ័យជំនះ! ទ្រង់ឈរ ម្នាក់ឯង ព្រឹកនេះ ប៉ះពាល់មិនបាន!

49 នៅពេលដែលទ្រង់យាងមកផែនដី ពួកគេបានថ្វាយព្រះនាមដ៏ទាបបំផុតដល់ ទ្រង់ ដែលពួកគេអាចថ្វាយទ្រង់ ដូចជា “ជ្រុលនិយម។” គេហៅទ្រង់ថា *លល សេហ្វុល* “ព្រះអង្គម្ចាស់នៃអារក្ស។” ត្រូវហើយ។ ទ្រង់បានទៅក្រុងយេរីខូ ដែល ទាបបំផុតនៅលើផែនដី ហើយបុរសតូចទាបបំផុតក្នុងទីក្រុងត្រូវមើលទៅក្រោម ដើម្បីឃើញទ្រង់។ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់ មួយពាន់ប្រាំបួនរយឆ្នាំមុន បានលើកទ្រង់ឡើង! នោះហើយជាអ្វីដែលមនុស្សបានធ្វើចំពោះទ្រង់។ ប៉ុន្តែដោយ អារុយនៃសេចក្តីស្រឡាញ់ ទ្រង់បានយកឈ្នះគ្រប់អារក្ស។

50 ហើយព្រះបានលើកទ្រង់ឡើងខ្ពស់ណាស់ ហើយប្រទានព្រះនាមទ្រង់លើស ជាងគ្រប់ទាំងនាមដែលមាននៅស្ថានសួគ៌និងផែនដី។ ព្រះនាមទាំងឡាយនៅ ស្ថានសួគ៌ក្រាបថ្វាយបង្គំព្រះនាម “ព្រះយេស៊ូវ!” ទេវតាគ្រប់អង្គ ក្សត្រទាំងឡាយ ក្រាបថ្វាយបង្គំព្រះនាម “ព្រះយេស៊ូវ!” គ្រប់អណ្តាតនឹងសារភាពចំពោះទ្រង់ គ្រប់ជង្គង់នឹងក្រាបថ្វាយបង្គំទ្រង់។ ហើយទ្រង់បានយាងឡើងយ៉ាងខ្ពស់ពីលើ រហូតដល់ទ្រង់ត្រូវមើលចុះដើម្បីមើលស្ថានសួគ៌។ នោះគឺជាអ្នកឈ្នះដ៏ខ្លាំង! នោះ គឺជាអ្នកដែលធ្វើវា! នៅពេលដែលទ្រង់បានចាកចេញពីផែនដី បន្ទាប់ពីយើង នៅយប់មិញ ទ្រង់មានសោនៃសេចក្តីស្លាប់ និងឋាននរកព្យួរនៅខាងទ្រង់ អាម៉ែ ន “កុំខ្លាចអី ខ្ញុំជាអ្នកដែលបានស្លាប់ ហើយរស់ឡើងវិញជារៀងរហូត។ និង” (និងជាការភ្ជាប់) “ខ្ញុំមានកូនសោនៃសេចក្តីស្លាប់ និងឋាននរក ព្យួរនៅទីនេះ។” និយាយពីអ្នកឈ្នះ! “ហើយដោយសារខ្ញុំដណ្តើមបាន ខ្ញុំធ្វើតែផ្លូវមួយសម្រាប់ អ្នកធ្វើដំណើរ។”

51 មនុស្សត្រូវបានបដិសេធពីស្ថានសួគ៌ ផ្លូវហាយវេត្រូវបានបិទ។ មិនមានផ្លូវហាយវេទេ។ ប៉ុន្តែ កន្លែងណាមិនមានផ្លូវធំ ទ្រង់យាងមកធ្វើផ្លូវមួយ។ អូ ខ្ញុំអើយ! ខ្សែទីមួយគឺអារក្សនៃការសង្ស័យ បន្ទាប់គឺការរើសអើង បន្ទាប់គឺអត្តានិយម ផែនដីនេះត្រូវបានគ្របដណ្តប់ដោយអំណាចអារក្ស និងដំងី ធាតុ។ ប៉ុន្តែនៅពេលដែលទ្រង់ចាប់ផ្តើមឡើងទៅកាន់ឋានសួគ៌! កាលពីយប់មិញ យើងមានទ្រង់ចេញពីនរក ដោយមានកូនសោនៃសេចក្តីស្លាប់ និងឋាននរកនៅខាងទ្រង់។ ព្រឹកនេះយើងនាំទ្រង់ឡើង។ ហាលេលូយ៉ា! នៅពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ទ្រង់មាន...ទ្រង់គឺជាជ័យជំនះ។ ហើយនៅពេលដែលទ្រង់បានឡើង ទ្រង់បានបំបែកអំណាចអារក្សទាំងអស់ដែលកាន់កាប់លើមនុស្ស។ ទ្រង់បានយាងឡើងលើទីខ្ពស់ ហើយប្រទានអំណោយដល់មនុស្ស ជាអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ។ អ្នកឈ្នះដ៏ខ្លាំង! ទ្រង់ច្បាំងម្នាក់ឯង ព្រឹកនេះ! ហើយរវាងទ្រង់និងអ្នកជឿគ្រប់រូប គឺជាផ្លូវដ៏បរិសុទ្ធចាស់ដ៏មានពរ ដែលមនុស្សសុចរិតនឹងដើរលើ។ មិនមានផ្លូវគេចខ្លួនទេ។ មានតែមួយបន្ទាត់កាត់ចេញពីសិរីល្អ។ ទ្រង់បានចាកចេញពីស្នាមជើងបង្ហូរឈាម នៅពេលទ្រង់ដើរកាត់ច្រករៀងនៃអំណាចអារក្ស ហើយបានធ្វើផ្លូវមួយសម្រាប់យើង គ្រប់ផ្លូវ។ ទ្រង់តាំងនៅទីខ្ពស់នៅព្រឹកនេះ ជាអ្នកច្បាំងដ៏ខ្លាំងពូកែ!

52 ប្រជាជនរបស់ទ្រង់កំពុងមានកម្មវិធីអបអរ។ ពួកគេរាប់ម៉ឺននាក់នៅជុំវិញពិភពលោកកំពុងស្រែកអំពីជ័យជំនះ។

53 ខ្ញុំបានមើលការចូលរួមក្រុមជំនុំជំរុញជាក់ដ៏ចាស់នេះ។ ខ្ញុំអាចស្រមៃថានរណាម្នាក់និយាយ...ខ្ញុំនឹងបង្ហាញអ្នកពីការបោះចោលវា។

54 នៅទីនេះ ដរាបណាសង្គ្រាមទីមួយបានបញ្ចប់ សារមួយកំពុងមកតាមផ្លូវនៅទីនេះ ចូលមកក្នុងឡានក្រុងហ្គេហាន។ ពួកគេថា “តើអ្វីជាសំលេងរំខានទាំងអស់នេះ? តើវានិយាយអំពីអ្វី?”

55 ហើយម្នាក់ក្នុងចំណោមពួកគេបាននិយាយថា “រកមើលនៅទីនេះ នេះគឺជាក្រដាសកាសែត។ សង្គ្រាមទើបតែបានឈប់។” ហើយមនុស្សគ្រប់គ្នាយំហើយស្រែក។

56 ប៉ុន្តែស្ត្រីម្នាក់បាននិយាយថា “អូ! ហេតុអ្វីបានជាវាត្រូវបញ្ចប់បែបនោះ?” បាននិយាយថា “ប្រសិនបើវាអាចមានរយៈពេលពីរបីថ្ងៃទៀត” បាននិយាយថា “ចន

និងខ្ញុំនឹងបានអង្គុយនៅលើផ្លូវងាយស្រួល។” បាននិយាយថា “យើងនឹងអង្គុយនៅទីនោះ។”

57 មានបុរសម្នាក់ឈរនៅខាងក្រោយរ៉ឺម៉កប័ត្រនៃឡានក្រុង ចាប់ស្ត្រីនោះ ហើយស្ទើរតែបោះនាងចេញតាមទ្វារ។ ហើយពេលប៉ូលិសចាប់បុរសនោះ គាត់បាននិយាយថា “មូលហេតុដែលខ្ញុំធ្វើវា” គាត់បាននិយាយថា “ស្ត្រីម្នាក់នោះគ្មានអ្នកណានៅទីនោះទេ ដែលនាងត្រូវព្រួយបារម្ភ។ ប៉ុន្តែខ្ញុំមានកូនប្រុសពីរនាក់នៅទីនោះ។” គាត់បាននិយាយថា “ខ្ញុំមិនអាចទប់អារម្មណ៍របស់ខ្ញុំបានទេ។”

58 អូ បងប្រុសអើយ! ខ្ញុំមានឪពុកម្នាក់នៅទីនោះ។ ខ្ញុំមានមនុស្សជាទីស្រឡាញ់នៅទីនោះ។ វាជាអ្វីមួយសម្រាប់ខ្ញុំ នៅពេលដែលព្រះយេស៊ូវបានយកឈ្នះ។ ខ្ញុំមានប្រពន្ធហើយ។ ខ្ញុំមានទារកតូច។ ខ្ញុំមានមនុស្សជាទីស្រឡាញ់។ អ្នកឈ្នះដ៏ខ្លាំងពូកែនោះ! អ្នកអាចហៅមកខ្ញុំបានថា “ពួកសម្តែងភាពបរិសុទ្ធ” ឬ ក “អ្នកនិយមសាសនា” អ្វីក៏ដោយដែលអ្នកចង់។ ប៉ុន្តែនៅពេលដែលខ្ញុំគិតពីសង្គ្រាមដ៏ធំនោះត្រូវបានដោះស្រាយ តម្លៃត្រូវបានបង់ ជ័យជំនះត្រូវបានឈ្នះ។ ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ជាគ្រាចុងក្រោយនៃភាពជាព្រះមេស៊ីរបស់ទ្រង់ ដែលវាចប់សព្វគ្រប់។ ទ្រង់នៅរស់ នៅព្រឹកនេះ ជាមួយនឹងកូនសោនៃសេចក្តីស្លាប់ និងឋាននរក។ ខ្ញុំមានមនុស្សជាទីស្រឡាញ់ដែលឆ្លងកាត់ព្រំដែនខាងលើ។ ខ្ញុំនៅលើផ្លូវធំចាស់នេះ ដើរឡើងទៅមើលពួកគេ។ កុំគិតថាខ្ញុំឆ្គួត។ អូ ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ វាបានដោះស្រាយទាំងអស់! វាជាការងារដែលបានបញ្ចប់។

រស់នៅ ទ្រង់ស្រឡាញ់ខ្ញុំ សុគតទៅទ្រង់សង្គ្រោះខ្ញុំ  
បញ្ជូនទៅ ទ្រង់នាំបាបខ្ញុំចេញឆ្ងាយ  
រស់ឡើងវិញ ទ្រង់ប្រោសខ្ញុំឲ្យមានសេរីរៀងរហូតៈ  
ថ្ងៃមួយ ទ្រង់នឹងមកវិញ—អូ ថ្ងៃដ៏មានសិរីរុងរឿង!

59 ពិធីបុណ្យជ្រមុជទឹកដ៏មានព្រះពរពីព្រះវិញ្ញាណបរិសុទ្ធចាស់នេះ ដើម្បីដឹកនាំយើងឡើងលើផ្លូវចាស់ដ៏អស្ចារ្យនេះ អូវាអស្ចារ្យណាស់! តើខ្ញុំអាចខ្មាសវាដោយរបៀបណា? ខ្ញុំឈរជាមួយសារកប៉ុល នៅព្រឹកនេះ ដោយនិយាយពាក្យនេះ “ខ្ញុំមិនខ្មាសចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទេ ត្បិតវាជាព្រះចេស្ដានៃព្រះចំពោះ

សេចក្តីសង្គ្រោះ។” វាជាអំណាចលើជំងឺ។ វាជាអំណាចលើសេចក្តីស្លាប់។ វាជាអំណាចលើផ្លូវ។

60 គ្រានោះ សាវ័កចាស់មកដល់ចុងផ្លូវ ហើយគេដឹកផ្លូវរបស់គាត់នៅទីនោះ។ ហើយសេចក្តីស្លាប់កំពុងប្រឈមមុខនឹងគាត់នៅចំពោះមុខគាត់ គាត់សើចចំអកនៅចំពោះមុខវា។ គាត់បាននិយាយថា “ឪសេចក្តីស្លាប់អើយ តើទ្រនិចឯងនៅឯណា? ផ្លូវអើយ តើជ័យជំនះរបស់អ្នកនៅឯណា?” រួចគាត់ស្រែកសរសើរតម្កើងព្រះ “ប៉ុន្តែសូមអរព្រះគុណដល់ព្រះដែលប្រទានឲ្យយើងមានជ័យជំនះតាមរយៈព្រះអម្ចាស់យេស៊ូគ្រីស្ទរបស់យើង!”

61 អ្នកឈ្នះដ៏ខ្លាំងបំផុតដែលមិនធ្លាប់មានជីវិត អ្នកឈ្នះដ៏ខ្លាំងបំផុតដែលមិនស្លាប់ ដ្បិតទ្រង់គឺជាអង្គតែមួយគត់ដែលអាចយកឈ្នះបាន សុគត ហើយឈ្នះសេចក្តីស្លាប់ដោយខ្លួនឯង ហើយរស់ឡើងវិញដោយជ័យជំនះ! ទ្រង់បានបញ្ជាក់ថាទ្រង់ជាអ្វីៗ វាគឺជាត្រាចុងក្រោយនៃភាពជាព្រហមេស៊ីរបស់ទ្រង់។

62 ហើយឥឡូវនេះ ដោយចៃដន្យ ប្រសិនបើមាននរណាម្នាក់នៅក្នុងអគារនេះនៅព្រឹកនេះ ដែលជាសមាជិកក្រុមជំនុំដែលមិនក្តៅមិនត្រជាក់ ហើយមិនស្គាល់សេចក្តីអំណរនៃការប្រយុទ្ធនឹងត្រូវបញ្ចប់នោះទេ។ ប្រជាជនស្រែកហោរា មនុស្សអសប្បាយ មនុស្សឃ្ន់! អ្នកនិយាយថា “តើមានបញ្ហាអ្វីជាមួយពួកគេ?” ពួកគេដឹងថាវាជារឿងដែលបានបញ្ចប់។ ចប់ហើយ! ប្រាកដណាស់! យើងកំពុងប្រគុំតន្ត្រី។ [បងប្រុសប្រាណាហាំទះដៃ—អេដ។] យើងកំពុងស្រែកផ្លុំត្រៃ ហើយដំណឹងល្អនឹងចេញទៅក្រៅ។ សិរីល្អ និងអំណាចនៃព្រះត្រូវបានគេស្គាល់។ ហើយវាជាការងារដែលបានបញ្ចប់ សន្តិសញ្ញាត្រូវបានចុះហត្ថលេខា។ សិរីល្អដល់ព្រះជាម្ចាស់ព្រះគ្រីស្ទបានចុះហត្ថលេខាលើវានៅក្នុងព្រះលោហិតរបស់ទ្រង់! ការប្រយុទ្ធបញ្ចប់។ ជ័យជំនះត្រូវបានឈ្នះ។ ខ្ញុំមិនដែលឈ្នះវា ទ្រង់បានឈ្នះវា! ខ្ញុំគ្រាន់តែសប្បាយចិត្តអំពីវា។ ខ្ញុំអើយ!

63 ពេលក្មេងប្រុសទាំងនោះត្រឡប់មកពីបរទេសវិញ គេប្រាប់ខ្ញុំថា ពេលកប៉ាល់ចូលដល់ញូវយ៉ក ពេលចូលមកដល់កំពង់ផែ គេមើលទៅទីនោះ ហើយឃើញរូបសំណាកសេរីភាព។ ជារឿងដំបូងដែលអ្នកឃើញ ជាប់។ ពួកគេក្រោកឡើងខ្លះពិការជើងចាស់នៅលើនាវា ដើម្បីឱ្យពួកគេអាចឃើញវា។ ហើយនៅពេលដែលពួកគេចាប់ផ្តើមឃើញរូបសំណាកសេរីភាពនោះ ពួកគេចាប់ផ្តើមឃ្ន់។ ពួកគេបាន

យំ។ ពួកគេមិនអាចជួយវាបានទេ។ បុរសធំម្នាក់ឈរនៅទីនោះ បុរសដៃរឹងមាំ ធំ ញ័រនិងរំជួល។ ពួកគេមិនអាចទប់អារម្មណ៍របស់ពួកគេបានទេ។ ហេតុអ្វី? វាជានិមិត្តរូបនៃសេរីភាព។ នៅពីក្រោយរូបសំណាកសេរីភាពនោះ ត្រូវបានដាក់...គឺប៉ាប៉ា ម៉ាក់។ មនុស្សជាទីស្រឡាញ់ ជាទីស្រឡាញ់ ប្រពន្ធ កូន ទាំងអស់នៅលើផែនដីនេះដែលមានន័យថាជាទីស្រឡាញ់របស់ពួកគេ បានស្នាក់នៅនៅពីក្រោយវា។ ហើយមុននឹងពួកគេដើរចូល ពួកគេបានទទួលស្គាល់ថា វាជាទឹកដីនៃសេរីភាព និងជាផ្ទះរបស់អ្នកក្លាហាន។ ប្រាកដណាស់ វានឹងអង្រួនអារម្មណ៍របស់អ្នក ទង់ចាស់ដែលកំពុងរសាត់។ គិតមើលវាទៅ ទាហានជើងចាស់ដែលមានស្នាមរបួសចូលមកដល់កំពង់ផែ! ប្រាកដណាស់ វាជាពេលវេលាដ៏អស្ចារ្យមួយ។

64 ប៉ុន្តែ អូ បងប្អូនអើយ នៅព្រឹកនេះ នៅពេលដែលកប៉ាល់ចាស់នៃស៊ីយ៉ូនបានបក់បោក ហើយខ្ញុំឃើញនិមិត្តសញ្ញានោះឈរនៅទីនោះ ឈើឆ្កាងចាស់! ខណៈពេលដែលខ្យល់បក់បោកបដាពណ៌ប្រផេះចាស់របស់នាង ខណៈដែលនាងកំពុងធ្វើដំណើរឆ្លងកាត់អំពូនៃសេចក្តីស្លាប់។ តើជាជ័យជំនះអ្វី! ហេតុអ្វី ថាយើងមិនអាចរក្សាអារម្មណ៍របស់យើងបាន! អ្វីមួយបានកើតឡើង យើងបានក្លាយជាបងប្អូនប្រជាពលរដ្ឋ។ រឿងគឺពេញលេញ។

65 នៅពេលដែលពួកគេបានឆ្លងកាត់ស្ថានដ៏អស្ចារ្យរវាងខាងជើងនិង—និង—និង—និងអូស្ត្រាលីខាងត្បូង ពីស៊ីដនីទៅស៊ីដនីខាងត្បូង។ របៀបដែលបុរសគ្រប់រូបយក...ហេតុអ្វី គេទៅពេញប្រទេស ខំរកមនុស្សមកធ្វើវា។ ការងារនោះអស្ចារ្យណាស់ ព្រោះគេនិយាយថាគ្មានអ្នកណាធ្វើទេ។ ទីបំផុត បុរសជនជាតិអង់គ្លេសម្នាក់បាននិយាយថា “ខ្ញុំនឹងធ្វើការងារ។” ហើយនៅពេលដែលគាត់ចុះទៅទីនោះដើម្បីធ្វើការងារនោះ គាត់បានសាកល្បងរាល់ប្តីឡុងដែលចូលទៅក្នុងស្ថាន។ កេរ្តិ៍ឈ្មោះរបស់គាត់បានជាប់នៅ។ គាត់បានសាកល្បងរកក់ និងអ្វីៗទាំងអស់ដែលធ្លាក់ចុះ។ គាត់បានដើរជុំវិញ ហើយខិតខំបំផុតដែលគាត់អាចរកបាន គាត់មានមេកានិកល្អបំផុត គឺមីរីឡាល្អបំផុត អ្វីគ្រប់យ៉ាងដែលគាត់អាចរកបាន នៅជុំវិញគាត់។ ហើយទីបំផុតនៅពេលដែលស្ថាននេះត្រូវបានសាងសង់រួចរាល់ ហើយថ្ងៃនឹងមកដល់កន្លែងដែលនាងត្រូវតែធ្វើតេស្ត។

66 អ្នករិះគន់ឈរនៅម្ខាង ហើយពួកគេនិយាយថា “វានឹងមិនជាប់។ វានឹងរង្គោះរង្គើ។ នៅទីនោះគឺមានដីខ្សាច់ច្រើនពេក។”



67 ប៉ុន្តែគាត់ជីកផ្លូវ ផ្លូវ ផ្លូវចុះ។ គាត់មានទំនុកចិត្ត។ គាត់ដឹងថាអ្វីៗត្រូវបានសាកល្បង។ ហើយគាត់បាននិយាយថា “ខ្ញុំនឹងធ្វើដំណើរលើកដំបូងដោយខ្លួនឯង” ហើយនៅពេលគាត់ដើរឆ្លងស្ពាន នៅពីមុខអភិបាលក្រុង នៅពីក្រោយដូចនោះ ហើយរថភ្លើងធំៗប្រហែលប្រាំមួយបានរត់កាត់ស្ពាននោះ។ បុរសដ៏អស្ចារ្យដែលបង្កើតវាបាន ដើរមុខក្បួននេះយ៉ាងនេះឯង “ប្រសិនបើនាងដួលខ្ញុំនៅជាមួយវា។” ប៉ុន្តែគាត់មានទំនុកចិត្ត។

68 នោះជារបៀបដែលព្រះអម្ចាស់ដ៏មានពររបស់យើងបានធ្វើនៅពេលទ្រង់បង្កើតក្រុមជំនុំរបស់ទ្រង់! ទ្រង់សាកល្បងគ្រប់រន្ធ អ្វីៗដែលចូលទៅក្នុងវា ត្បិតត្រូវតែលាងដោយឈាម! ហើយអ្នករិះគន់ម្នាក់ឈរនៅម្ខាងបាន និយាយថា “ក្រុមសម្តែងភាពបរិសុទ្ធនោះ ពួកគេនឹងមិនបង្កើតវាបានទេ។” ប៉ុន្តែនៅថ្ងៃដ៏រុងរឿងនេះ! អ្នកឈ្នះដ៏ខ្លាំងពូកែនេះដើរនាំមុខយើងថ្ងៃនេះ មានជ័យជំនះ! អនុញ្ញាតឱ្យនាងញ៉ាំធ្វើអ្វីដែលនាងចង់បាន ទ្រង់នឹង...វានឹងមិនមានការអិលមួយនៅក្នុងវាទេ ដ្បិតទ្រង់បានធ្វើផ្លូវ ហើយបានសម្រេចវា។ ប្រាកដណាស់!

69 យើងគិតថ្ងៃនេះនៅលើលក្ខខណ្ឌនៃប្រជាជន ទទួលបានគំនិតរបស់យើងនៅលើរឿងពិភពលោក។ ប៉ុន្តែ សូមឱ្យខ្ញុំប្រាប់អ្នកនូវអ្វីមួយផង បងប្អូន កុំឱ្យខ្ញុំខ្មាសចំពោះដំណឹងល្អឡើយ! អូ បងប្អូនអើយ ខ្ញុំគ្រាន់តែជាមនុស្សចាស់ កើតជាថ្មីព្រះវិញ្ញាណបរិសុទ្ធបានប្រសូតចេញពីព្រះវិញ្ញាណនៃព្រះ។ ខ្ញុំកើតមកតាមរបៀបនោះ នោះជាអ្វីដែលជាខ្ញុំ ហើយខ្ញុំចង់ក្លាយជាទាំងអស់។

70 មានពេលមួយកាលពីមិនយូរប៉ុន្មាន មាននារីម្នាក់បានទៅរៀននៅមហាវិទ្យាល័យ។ ហើយនាងគឺជាក្មេងស្រីតូចគួរឱ្យស្រឡាញ់។ ហើយពេលត្រឡប់មកផ្ទះវិញ នាងបានយកគំនិតខ្លះៗពីមហាវិទ្យាល័យមកជាមួយ។

71 ហើយប្រហែលជាព្រឹកនេះ អ្នកខ្លះមានគំនិតខាងក្រៅខ្លះជាមួយអ្នក។ ប្រហែលជាអ្នកបានប្រមូលផ្តុំទៅព្រះវិហារ គំនិតរបស់អ្នកជាច្រើន។ មែនហើយកម្លាត់ពួកគេចេញ គឺជារឿងល្អបំផុតដែលខ្ញុំដឹងដើម្បីធ្វើ។

72 ពេលនោះក្មេងស្រីនេះ ពេលរថភ្លើងឈប់ខាងមុខ នាងបាននាំក្មេងស្រីតូចម្នាក់មកជាមួយ ដែលជាប្រភេទនីកែល-ហ្វ្រេសតិចតួច អ្នកដឹងទេ ដូចជាប្រភេទអេលវីសប្រេសលី។ ហើយនៅពេលដែលនាងឈរនៅទីនោះ អ្នកដឹងទេ នៅឯរថភ្លើងម្តាយរបស់នាងគឺនៅខាងក្រៅ ស្រ្តីចំណាស់ម្នាក់ឈរនៅទីនោះ ទាំងមុខមានស្នាម

ស្មារម្មតូចចង្អៀត ពាក់រ៉ូបកាលីកូខ្លះ ពាក់កន្សែងបន្តិច លើស្នា របស់នាង ។ ហើយនីកែល-ហ្វ្រែសតូចនេះដែលនៅជាមួយនាង ក្មេងស្រីម្នាក់ទៀតនេះ មើលចុះ ទៅហើយនិយាយថា “មែនហើយ តើមនុស្សចាសអាក្រក់មើលនេះ ជានរណា?”

73 មែនហើយ អ្នកដឹងទេ វាខ្មាសក្មេងស្រីខ្លាំងណាស់ នាងបាននិយាយថា “ខ្ញុំមិនស្គាល់ទេ” ដោយសារតែនាងមានចិត្តច្រណែន ហើយមានគំនិតលោកិយ ជាច្រើនក្នុងក្បាលរបស់នាង។ ហើយវាក៏ជាម្តាយរបស់នាងផ្ទាល់។

74 ពេលចុះពីរថ្ងៃក្លើង ម្តាយចាស់តូចរត់មកអាននាងដោយរង្វង់។ នាងបាន និយាយថា “អូ មនុស្សជាទីស្រឡាញ់ សូមព្រះប្រទានពរដល់បេះដូងតូចរបស់ អ្នក។” ហើយនាងបែរមកក្រោយ ហើយចាប់ផ្តើមដើរចេញ ហាក់ដូចជាមិនស្គាល់ គាត់។ នាងខ្មាសគេ ព្រោះម្តាយរបស់នាងអាក្រក់ណាស់។

75 ហើយវាបានកើតឡើង អ្នកដឹកនាំនៅលើរថក្លើងនោះ បានដឹងរឿងនោះ។ គាត់បានដើរជុំវិញទីនោះ ហើយដាក់ដៃលើស្នារបស់ក្មេងស្រីនោះ បែរនាងទៅមុខ ទស្សនិកជននោះ បាននិយាយថា “អ្នកជាមនុស្សគួរខ្មាសគេ! គួរខ្មាសគេណាស់!” បាននិយាយថា “ខ្ញុំបានឃើញពេលដែលម្តាយរបស់អ្នកស្អាតជាងអ្នកដប់ដង។” បាននិយាយថា “នាងបាន...ខ្ញុំរស់នៅក្នុងសង្កាត់នោះ។” ហើយបាននិយាយថា “អ្នកជាទារកតូច ហើយអ្នកនៅជាន់លើក្នុងគ្រែរបស់អ្នក។ ហើយម្តាយរបស់អ្នក កំពុងព្យួសម្លៀកបំពាក់នៅទីធ្លាខាងក្រោយ។” ហើយបាននិយាយថា “រំពេចនោះ ភ្លើងបានឆាបឆេះ លេបត្រចាក់ផ្ទះទាំងស្រុង។ ហើយនៅពេលដែលម្តាយតូចរបស់ អ្នករត់ទៅតាម ហើយដឹងថាអ្នកនៅជាន់ខាងលើ ឡើងទៅទីនោះ។” បាននិយាយ ថា “ពួកគេបានស្រែក ហើយព្យាយាមចាប់នាង។ ប៉ុន្តែនាងបានច្រានចោលនូវ អ្វីដែលនាងមាន ចេញ ហើយរត់កាត់ភ្លើងទាំងនោះឡើងទៅលើជាន់ខាងលើ រួច ទាញសម្លៀកបំពាក់របស់នាងចេញពីខ្លួន ហើយរុំអ្នកនៅក្នុងនោះ។ ហើយនៅ ទីនេះនាងមក ត្រលប់មកវិញតាមរយៈភ្លើង រុំអ្នក។ ហើយនាងបានដួលសន្លប់ នៅក្នុងទីធ្លាជាមួយអ្នកនៅក្នុងដៃរបស់នាង។” ហើយបាននិយាយថា “នាងបាន យកអ្វីទាំងអស់មកនឹងការពារនាង ហើយការពារអ្នក។” ហើយបាននិយាយ ថា “ហេតុផលដែលអ្នកស្អាតថ្ងៃនេះ នោះហើយជាមូលហេតុដែលនាងអាក្រក់។ ហើយ អ្នកចង់ប្រាប់ខ្ញុំថា អ្នកនឹងខ្មាសចំពោះស្លាកស្នាមទាំងនោះលើម្តាយរបស់ អ្នកឬ?”

ខ្ញុំគិតថាថ្ងៃនេះ:

បើព្រះយេស៊ូវកាន់ឈើឆ្កាងតែម្នាក់ឯង  
ហើយពិភពលោកទាំងមូលមានសេរីភាព?  
មានឈើឆ្កាងសម្រាប់មនុស្សគ្រប់គ្នា  
ហើយមានឈើឆ្កាងសម្រាប់ខ្ញុំ។

76 ប្រសិនបើព្រះយេស៊ូវត្រូវបានគេពិចារណាថាជា “បេលសេប៊ូល” ដោយ  
ពិភពលោកនេះ ទ្រង់ត្រូវបានគេសើចចំអកឱ្យ ហើយព្យួរនៅលើឈើឆ្កាង ធ្វើឱ្យ  
ខ្ញុំអាម៉ាស់ ខ្ញុំសប្បាយចិត្តជាងក្នុងការទទួលការស្តីបន្ទោសពីភាពបរិសុទ្ធរបស់  
ទ្រង់។ បាទ មែនហើយ។ ហៅថា “ពួកសម្តែងថាបរិសុទ្ធ!” អ្វីក៏ដោយដែលអ្នកចង់  
ហៅ សុន្ទរកថាអ្វីដែលអ្នកចង់ធ្វើ។ វាមិនបញ្ឈប់រាប់បន្តិចទេ។ ខ្ញុំគ្រាន់តែរីករាយនៅ  
ព្រឹកនេះ ដែលក្នុងចិត្តខ្ញុំ ព្រះគ្រីស្ទដែលបានរស់ឡើងវិញមានព្រះជន្មរស់ឡើងវិញ  
និងសោយរាជ្យ។ ខ្ញុំជាមុខវិជ្ជាមួយរបស់ទ្រង់។ ខ្ញុំជឿថាអ្នកក៏ដូចគ្នាដែរ។

77 ពេលវេលារបស់យើងបានកន្លងផុតទៅហើយ។ វាពិតជាម៉ោងប្រាំពីរ  
នៅពេលដែលយើងនិយាយថាយើងនឹងបញ្ចប់។ កម្មវិធីបន្ថែមទៀតនឹងចាប់ផ្តើម  
ក្នុងរយៈពេលប្រហែលពីរម៉ោង ឥឡូវនេះនៅម៉ោងប្រាំបួនកន្លះ។

សូមឲ្យយើងអានក្បាលបន្តិចក្នុងការអធិស្ឋាន។

78 សូមថ្វាយព្រះពរព្រះវរបិតានៃស្ថានសួគ៌ សែសិបប្រាំនាទីបានកន្លងផុតទៅ  
ព្រះបន្ទូលបានចេញទៅហើយ។ ចិត្តយើងសប្បាយចិត្ត។ ទិវាអបអរនៅតែបន្ត  
មិនមែនត្រឹមតែបុណ្យមួយថ្ងៃទេ ប៉ុន្តែជាបុណ្យសម្រាប់ភាពអស់កល្បជានិច្ច!  
នៅក្នុងសិរីល្អទេវតាកំពុងច្រៀង។ ឱព្រះជាម្ចាស់ ក្រុមជំនុំ ជ័យជំនះ កំពុង  
ច្រៀង។ កណ្តឹងអំណរកំពុងរោទ៍។ ព្រលឹងដែលធ្លាប់កាត់ទោសឲ្យស្លាប់ ហើយ  
ស្លាប់ទៅផ្ទុះ ត្រូវបានយកឈ្នះអារក្សហើយ! ការស្លាប់ត្រូវបានយកឈ្នះ។ ផ្ទុះ  
ត្រូវបានយកឈ្នះ។ ជំងឺត្រូវបានយកឈ្នះ។ អបិយជំនឿត្រូវបានយកឈ្នះ។  
អំពើអាក្រក់ត្រូវបានយកឈ្នះ។ ការស្អប់ខ្ពើមត្រូវបានយកឈ្នះ។ ភាពព្រងើយ  
កណ្តើយត្រូវបានយកឈ្នះ។ ភាពខ្សោយត្រូវបានយកឈ្នះ។ រចនាប័ទ្មខ្លួនឯង  
ត្រូវបានយកឈ្នះ។ អ្វីគ្រប់យ៉ាងត្រូវបានយកឈ្នះ។ ព្រះគ្រីស្ទគឺជាអ្នកឈ្នះដ៏  
អស្ចារ្យ!

ចូរមើល! មើលអ្នកច្បាំងដ៏ខ្លាំងពូកែ (កវីនិយាយ)  
 ចូរមើល! មើលទ្រង់ក្នុងទិដ្ឋភាពធម្មតា  
 ដ្បិតទ្រង់ជាអ្នកច្បាំងដ៏ខ្លាំងពូកែ  
 តាំងពីទ្រង់បានហែកវាំងននជាពីរ។

79 ទ្រង់បានហែកវាំងនននោះដែលលាក់បាំងមនុស្សពីព្រះ ហើយឥឡូវនេះ ព្រះ  
 ទ្រង់គង់នៅក្នុងចំណោមមនុស្ស។ ទ្រង់បានហែកស្បែកនោះ ដែលបង្វែរការព្យាបាល  
 របស់ព្រះ។ ទ្រង់បានហែកស្បែកនោះ ដែលបង្វែរការប្រសិទ្ធផលរបស់ព្រះ។ ទ្រង់  
 បានហែកស្បែកនោះ ដែលបង្វែរភាពរីករាយរបស់ព្រះ។ ទ្រង់បានហែកស្បែកនោះ  
 ដែលបង្វែរសន្តិភាពរបស់ព្រះ។ ឥឡូវនេះវាំងននត្រូវបានហែកជាពីរ។ ដោយ  
 ព្រះលោហិតរបស់ទ្រង់ ទ្រង់បានដើរជាអ្នកច្បាំង! ការប្រយុទ្ធត្រូវបានបញ្ចប់  
 ទ្រង់បានបង្ហាញវាដល់យើងនៅក្នុងការរស់ឡើងវិញរបស់ទ្រង់។ ហើយឥឡូវនេះ  
 ព្រះវិញ្ញាណបរិសុទ្ធជាសាក្សី ដែលបានចាត់ឲ្យមកដឹកនាំយើង។

80 ឱព្រះដ៏អស់កល្បអើយ បើនៅព្រឹកនេះមានអ្នកណាម្នាក់ដែលរង់ចាំតាមផ្លូវ  
 ចេញ ចូលដើរឆ្ងាយពីផ្លូវធំ ដួលតាមផ្លូវមិនអាចដើរបានត្រង់កណ្តាលជាមួយ  
 រឺបុរសដ៏អស្ចារ្យ រឺបុរសដ៏អស្ចារ្យដែលដើរនៅកណ្តាលផ្លូវធំ យើងខ្ញុំអធិស្ឋាននៅ  
 ព្រឹកនេះថា ពួកគេនឹងប្រគល់ទាំងអស់របស់ពួកគេជូនទ្រង់ ហើយចេញមក ហើយ  
 រីករាយនឹងជ័យជំនះដ៏អស្ចារ្យនេះ ដែលត្រូវបានឈ្នះដោយព្រះអម្ចាស់ដែលមាន  
 ព្រះជន្មរស់ឡើងវិញរបស់យើង។ សូមទ្រង់ប្រទានវាមកព្រះវរបិតា ដ្បិតយើងទូល  
 សូមវាក្នុងព្រះនាមព្រះគ្រីស្ទ។

81 ហើយខណៈពេលដែលយើងឱនក្បាល។ ខ្ញុំចូលក្នុងពេលនេះថា បើអ្នកលើ  
 កដៃថ្វាយព្រះគ្រីស្ទ និងនិយាយថា “ព្រះគ្រីស្ទ ទូលបង្គំដឹងគុណ ទូលបង្គំនឹងមិន  
 ខ្មាសទ្រង់ទៀតទេ។ ទូលបង្គំធ្លាប់តែខ្មាសបន្តិច។” ព្រះប្រទានពរអ្នក ស្រ្តី។ សូម  
 ព្រះប្រទានពរដល់អ្នក។ សូមព្រះជាម្ចាស់ប្រទានពរដល់អ្នក អ្នក។ អូ ខ្ញុំអើយ  
 ដៃលើកទៅគ្រប់ទីកន្លែង! “ទូលបង្គំមានការភ័យខ្លាចបន្តិច។ ទូលបង្គំមានការ  
 ខ្មាសអៀន។ ហើយទូលបង្គំពិតជាឃើញជំហររបស់ទូលបង្គំឥឡូវនេះ។ ទូលបង្គំ  
 មិនគួរធ្វើបែបនេះទេ។ ទូលបង្គំគួរតែឈរចេញភ្លាម ផ្តល់ទីបន្ទាល់! ទូលបង្គំ  
 គួរតែពិតប្រាកដ។ ទូលបង្គំគួរតែប្រាប់អ្នកទាំងអស់គ្នាថា ‘ទូលបង្គំកើតជាថ្មី’  
 ទូលបង្គំគួរតែប្រាប់អ្នកគ្រប់គ្នាថា ‘ទូលបង្គំបានទទួលព្រះវិញ្ញាណបរិសុទ្ធ’។

ទូលបង្គំមិនខ្មាសចំពោះដំណឹងល្អទេ ត្បិតវាជាអំណាចនៃព្រះចំពោះសេចក្តីសង្គ្រោះ។ ទូលបង្គំចង់ក្លាយជាគ្រីស្ទានឆ្ពោះទៅមុខពិតប្រាកដ។ ទូលបង្គំមិនធ្លាប់បាន។ ប៉ុន្តែ ដោយជំនួយរបស់ព្រះ ចាប់ពីព្រឹកថ្ងៃបុណ្យអុីស្ទែរនេះ ទូលបង្គំនឹងទៅ។ ទូលបង្គំនឹងទៅ។” តើមាននរណាម្នាក់លើកដៃអ្នកឥឡូវនេះមុនពេលយើងអធិស្ឋាន? សូមព្រះប្រទានពរដល់អ្នក អ្នក អ្នក។

82 ខ្ញុំមើលការសម្រេចចិត្ត! យ៉ាងហោចណាស់ផ្លែប្រាំបួសាមសិប អង្គុយនៅក្នុងចំណោមមនុស្សមួយក្រុមតូចនេះនៅព្រឹកនេះ បានធ្វើការសម្រេចចិត្ត។ ចាប់ពីព្រឹកនៃជ័យជំនះដ៏អស្ចារ្យនេះ ពួកគេនឹងទៅដោយព្រះគុណរបស់ព្រះ ឈរចេញ ហើយមិនត្រូវខ្មាសចំពោះដំណឹងល្អឡើយ ត្បិតវាជាអំណាចនៃព្រះចំពោះសេចក្តីសង្គ្រោះ។

83 បពិត្រព្រះអង្គអើយ កាលដែលដៃទាំងនេះបានឡើងទៅ ហើយភ្លេងក៏បន្លឺឡើងយ៉ាងផ្អែមល្ហែមតាម ដូចយើងបានឆ្លងផុតពីសេចក្តីស្លាប់ទៅកាន់ជីវិតដែរ ដ្បិតទ្រង់មានព្រះបន្ទូលថា “អ្នកណាដែលស្លាប់ពាក្យខ្ញុំ ហើយជឿលើព្រះអង្គដែលបានចាត់ខ្ញុំមក នោះមានជីវិតអស់កល្បជានិច្ច។” ពួកគេបានឆ្លងផុតពីសេចក្តីស្លាប់ទៅកាន់ជីវិត ដោយព្រោះទ្រង់បានទៅជាសេចក្តីស្លាប់ ដើម្បីឲ្យពួកគេបានទៅជាជីវិត តាមរយៈការរស់ឡើងវិញរបស់ទ្រង់។ ទ្រង់ត្រូវបានដាក់ទាបជាងទេវតាចុះមកធ្វើជាមនុស្សចេញពីតេអូជានីដ៏អស្ចារ្យនោះមកលើសប្តឹង ដែលបានក្លាយជាសាច់ឈាម ហើយខ្មាយឈាម ហើយបានបង្ហូរឈាមនោះ ដើម្បីឲ្យទ្រង់អាចធ្វើផ្លូវចេញសម្រាប់យើងទាំងអស់គ្នា។ បន្ទាប់មកមិនត្រឹមតែបានធ្វើវាប៉ុណ្ណោះទេ (យើងអានវានៅក្នុងព្រះគម្ពីរ) ប៉ុន្តែទ្រង់បានបង្ហាញពីវាដោយឥតលាក់លៀម ដោយការប្រោសឱ្យរស់ពីសុគតឡើងវិញ ហើយប្រោសមនុស្សស្លាប់ឡើងវិញ នៅពេលដែលទ្រង់គង់នៅលើផែនដី។ មិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែទ្រង់ផ្តល់ឱ្យ ទ្រង់បានធ្វើឱ្យវាជាកសុតាងពីរដង ដូចដែលទ្រង់បានធ្វើចំពោះអំប្រាហាំ។ ឥឡូវនេះ ក្រៅពីនោះ ទ្រង់បានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកវិញ ធ្វើជាសាក្សី។ ហើយយើងមានវត្តមានដ៏មានពររបស់ទ្រង់ជាមួយយើង ហើយនៅក្នុងយើងដឹកនាំយើង ដឹកនាំយើងទៅកាន់សេចក្តីពិត និងពន្លឺទាំងអស់។

84 យើងសូមអរគុណទ្រង់សម្រាប់ដៃជាច្រើនដែលបានឡើងនៅព្រឹកនេះ ដោយនិយាយថា “ឥឡូវនេះខ្ញុំយកព្រះគ្រីស្ទជាបស់ខ្ញុំ។” បពិត្រព្រះអង្គ បើគេមិនដែល

បានជ្រមុជក្នុងទឹក តំណាងឲ្យសេចក្តីស្លាប់ដ៏មហិមា ការបញ្ចុះចុះ។ និងការរស់ឡើងវិញនៃព្រះអម្ចាស់ដែលប្រទានពររបស់ពួកគេ សូមឱ្យពួកគេត្រឡប់មកវិញនៅព្រឹកនេះ យកខោអាវរបស់គេមក ហើយត្រៀមចុះទៅក្នុងអាងទឹកកកនេះ។ សូមប្រទានមក ឱព្រះបិតា។

85 ប្រទានពរដល់ពួកយើង។ អត់ទោសឱ្យយើងពីអំពើបាបរបស់យើង។ យើងនឹងផ្តល់ការសរសើរដល់ទ្រង់តាមរយៈជំនាន់ខាងមុខ។ ពេលដែលសមរក្សិចប់ហើយ ពេលដែលផ្សែងហុយអស់ ហើយសេចក្តីអំណរបានចប់សព្វគ្រប់ហើយ ពីបបូរមាត់ផែនដីនេះ ជាកន្លែងដែលយើងសរសើរទ្រង់ ដោយគ្រប់អ្វីដែលយើងមាន យើងត្រូវតែមានសំឡេងថ្មី រូបកាយថ្មី ដើម្បីសរសើរទ្រង់។ សូមឱ្យយើងចូលទៅក្នុងពេលនោះដោយរីករាយ។ ដ្បិតយើងសូមក្នុងព្រះនាមរបស់ព្រះគ្រីស្ទ។ អាម៉ែន!

86 សូមឱ្យយើងក្រោកឈរឡើងឥឡូវនេះ...?...កុំភ្លេចកម្មវិធីថ្វាយបង្គំម៉ោងប្រាំបួនសាមសិបនាទី។ ទៅផ្ទះវិញ ញ៉ាំអាហារពេលព្រឹក។ ត្រលប់មកវិញ យើងរំពឹងថានឹងនៅជាមួយអ្នកឥឡូវនេះ។ ហើយបន្ទាប់មកយប់នេះផងដែរ សូមចងចាំ។ ខ្ញុំត្រូវចេញទៅនៅសៀលនេះ សិក្សានិងអធិស្ឋាន។

87 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះគ្រីស្ទមានព្រះជន្មរស់ ទ្រង់មិនស្លាប់ទេ។ ហើយខ្ញុំជឿដោយអស់ពីចិត្ត ទ្រង់នឹងនៅក្នុងអគារនេះនៅយប់នេះ ដើម្បីបង្ហាញថាទ្រង់មានព្រះជន្មរស់ ដើម្បីធ្វើកិច្ចការដូចគ្នាដែលទ្រង់បានធ្វើនៅព្រឹកថ្ងៃបុណ្យអ៊ីស្ទើរដំបូងនោះ និងតាមរយៈដំណើរជីវិតរបស់ទ្រង់។ បើមិនដូច្នោះទេ នោះខ្ញុំជាហោរាក្លែងក្លាយ។ ខ្ញុំរីករាយណាស់ដែលបានដឹងថានៅក្នុងគ្រាដ៏តឹងរ៉ឹងនោះនេះ ដែលយើងកំពុងរស់នៅពេលនេះ ពេលដែលក្តីសង្ឃឹមទាំងអស់ ហាក់ដូចជា ត្រូវបានបាត់ ព្រះគ្រីស្ទ ជាថ្មីដ៏រឹងមាំដែលយើងអាចឈរបាន រីឯមូលដ្ឋានផ្សេងទៀតទាំងអស់គឺជាខ្សាច់។ ត្រូវហើយ។

88 ចម្រៀងដ៏ខ្លីមួយរបស់យើង ដែលចេញពីបទ ចូរនាំយកព្រះនាមព្រះយេស៊ូវ។ ច្រៀងទាំងអស់គ្នា ឥឡូវនេះ។

ចូរនាំយកព្រះនាមព្រះយេស៊ូវ  
អស់អ្នកមានចិត្តព្រួយលំបាក  
វានឹងរីករាយនិង...

89 ងាកស្តាំមកចាប់ដៃគ្នា ហើយនិយាយថា “សរសើរតម្កើងព្រះអម្ចាស់!” ទៅ  
នរណាម្នាក់នៅក្បែរអ្នក? (សូមថ្វាយព្រះពរ ដល់ព្រះអម្ចាស់...?...)

ក្តីសង្ឃឹមនៃផែនដីនិងស្ថានសួគ៌  
នាមរិសេស អូ នាមប្រសើរ!  
ក្តីសង្ឃឹមនៃផែនដីនិងស្ថានសួគ៌។

90 ឥឡូវអ្នកទាំងអស់គ្នាមើលទៅបែបនេះ? ចូរយើងសរសើរទ្រង់។ ចូរលើកដៃ  
ឡើង ហើយនិយាយថា “សូមអរព្រះគុណព្រះអម្ចាស់ ដែលបានសង្គ្រោះព្រលឹង  
ទូលបង្គំ។” ហ្នឹងហើយ អ្នកទាំងអស់គ្នា!

សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានសង្គ្រោះព្រលឹង  
ទូលបង្គំ  
អរព្រះគុណ ព្រះជាម្ចាស់ ដែលធ្វើអោយខ្ញុំជាសះស្បើយ  
សូមអរព្រះគុណ ព្រះជាម្ចាស់ ដែលបានប្រទានមកទូលបង្គំ  
សេចក្តីសង្គ្រោះដ៏អស្ចារ្យរបស់ទ្រង់ពេញហើយឥតគិតថ្លៃ។

91 ពិតជាមានពរមែន! តើអ្នកស្រលាញ់ទ្រង់ទេ? និយាយថា “អាម៉ែន។” អូ...  
ឥឡូវនេះអ្វីៗត្រូវបានបញ្ចប់ហើយ កូនៗ។ អ្វីៗត្រូវបានបញ្ចប់ គ្មានការប្រយុទ្ធឡើង  
ទេ គ្មានសង្គ្រាមទៀតទេ គ្មានអ្វីដែលអ្នកត្រូវធ្វើ វារួចរាល់ហើយ។ យើងគ្រាន់តែ  
រីករាយ! អូ! យើងពេញលេញ នៅក្នុងទ្រង់!

...ពីងផ្អែក  
ទ្រង់និងសង្គ្រោះពីគ្រប់ទាំងអស់  
ពីងផ្អែក ព្រះអង្គ  
ពីងផ្អែកលើព្រះហស្តដ៏នៅអស់កល្ប។  
អូ ដើរតាមផ្លូវមានជំនឿនេះ  
ពីងផ្អែកលើព្រះហស្តដ៏នៅអស់កល្ប  
អូ របៀបដែលផ្លូវភ្លឺពីមួយថ្ងៃទៅមួយថ្ងៃ  
ពីងផ្អែកលើព្រះហស្តដ៏នៅអស់កល្ប។  
ពីងផ្អែក ព្រះអង្គ  
ទ្រង់និងសង្គ្រោះពីគ្រប់ទាំងអស់

ពីងផ្អែ ព្រះអង្គ

ពីងផ្អែកលើព្រះហស្តដ៏នៅអស់កល្ប។

អ្នកដែលអាច មានកន្សែងដៃ យកវាចេញមក។

...អូ ពីងលើ

ទ្រង់និងសង្គ្រោះពីគ្រប់ទាំងអស់

ពីងផ្អែ ព្រះអង្គ

ពីងផ្អែកលើព្រះហស្តដ៏នៅអស់កល្ប។

ឥឡូវនេះព្រះគម្ពីររបស់អ្នក!

ពីងផ្អែ ព្រះអង្គ

ទ្រង់និងសង្គ្រោះពីគ្រប់ទាំងអស់

ពីងផ្អែ ព្រះអង្គ

ពីងផ្អែកលើព្រះហស្តដ៏នៅអស់កល្ប។

92 តើវាគឺជាអ្វី? សុវត្ថិភាពនិងសេចក្តីសង្គ្រោះទាំងអស់ បានបញ្ចប់ ការប្រយុទ្ធ បានបញ្ចប់ ត្រាចុងក្រោយត្រូវបានបំបែក ទ្រង់បានឡើងទៅស្ថានសួគ៌។ ហាលេ លូយ៉ា!

ពីងផ្អែ ព្រះអង្គ

ទ្រង់និងសង្គ្រោះពីគ្រប់ទាំងអស់

ពីងផ្អែ ព្រះអង្គ

ពីងផ្អែកលើព្រះហស្តដ៏នៅអស់កល្ប។

93 ឥឡូវនេះ ចូរយើងឱនក្បាលទៅកាន់ធូលីដី ដែលព្រះបានយកយើងមក ថ្ងៃណាមួយយើងនឹងឡើងចេញពីធូលីដី។ ដ្បិត ព្រះអម្ចាស់នៃយើង ទ្រង់ បានយកចេញពីធូលីដី យាងទៅក្នុងធូលីដី ដើម្បីប្រទានដល់យើងរាល់គ្នានូវ ព្រះវិញ្ញាណអមតៈ ទ្រង់បានយាងឡើងពីធូលីដី ហើយអស់អ្នកដែលនៅក្នុងទ្រង់ នឹងឡើងជាមួយនឹងទ្រង់នៅថ្ងៃណាមួយទៅកាន់តំបន់នៃព្រះពរ។

94 ពេលយើងអានក្បាល ខ្ញុំឃើញបងប្រុស ស៊ីធីនៅកណ្តាលយើង នៅព្រឹកនេះ គ្រូគង្វាលនៃក្រុមជំនុំនៃព្រះ បានទូរស័ព្ទមកខ្ញុំកាលពីយប់មិញ។ បងប្រុស ស៊ីធី តើអ្នកនឹងចុះមកបានទេ? ឥឡូវនេះ ខ្ញុំឆ្ងល់ថា ប្រសិនបើបងប្រុស ស៊ីធី នឹងបញ្ចប់



កម្មវិធីសម្រាប់ពួកយើងដោយពាក្យអធិស្ឋាន។ ពេលអ្នកប្រញាប់ទៅផ្ទះ ហើយញ៉ាំអាហារពេលព្រឹក។ ត្រលប់មកវិញសម្រាប់កម្មវិធីសាលាថ្ងៃអាទិត្យ និងពិធីបុណ្យជ្រមុជទឹកភ្លាមៗ ចាប់ផ្តើមនៅម៉ោងប្រាំបួនសាមសិប។ តើយើងនឹងអានក្បាលយើងបានទេ ខណៈដែលបងប្រុស ស៊ីធី បញ្ចប់ក្នុងការអធិស្ឋាន។



**អ្នកឈ្នះដ៏អស្ចារ្យនិងខ្លាំងពូកែ** KHM57-0421s

(The Great And Mighty Conqueror)

**ផ្នែកការបដិបុណ្យអ៊ីស្ទ័រ**

សារដែលធ្វើឡើងដោយបងប្រុស William Marrion Branham នេះ ត្រូវបានចែកចាយ នៅព្រឹក ថ្ងៃអាទិត្យនៃបុណ្យអ៊ីស្ទ័រនៅពេលថ្ងៃរះ ថ្ងៃទី 21 មេសា 1957 នៅរោងឧបោសថប្រាណហាំ នៅ ជេហ្វឺរស័នវីល ឥណ្ឌាអាណា U.S.A រាល់ការខិតខំត្រូវបានធ្វើឡើងដោយការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវ ជាសារសម្លេងចេញពីខ្សែអាត់ថត ចម្លង និង បោះពុម្ពដោយរក្សាសិទ្ធិពីភាសាអង់គ្លេស។ ការបក ប្រែជាភាសាខ្មែរនេះ គឺត្រូវបានបោះពុម្ព និង ចែកចាយដោយ សម្លេងព្រះជាម្ចាស់ដែលបានថតទុក។

KHMER

©2023 VGR, ALL RIGHTS RESERVED

**VOICE OF GOD RECORDINGS**

P.O. Box 950, JEFFERSONVILLE, INDIANA 47131 U.S.A.

[www.branham.org](http://www.branham.org)

## ការរក្សាសិទ្ធិ

សៀវភៅនេះត្រូវបានរក្សាសិទ្ធិ។ សៀវភៅនេះអាចថតចម្លង បានជា  
ការប្រើប្រាស់ផ្ទាល់ខ្លួន ដោយសេរី ឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយ  
ដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ទ។ សៀវភៅនេះ មិនអាចលក់ ផលិតជា  
ទ្រង់ទ្រាយធំ យកទៅដាក់ក្នុងវេបសាយ លក់តាមប្រព័ន្ធអេឡិចត្រូនិក  
ត្រូនីក ឬ បកប្រែ ដោយគ្មានការអនុញ្ញាតិពី វ៉ែស អូហ្វ ហ្គត់ វីខខតឌីង  
(VOICE OF GOD RECORDINGS®)ឡើយ។

សម្រាប់ទំនាក់ទំនងបន្ថែម និង ឬសម្រាប់តម្រូវការទាក់ទងនឹង  
ឯកសារសូមទំនាក់ទំនង៖

វ៉ែស អូហ្វ ហ្គត់ វីខខតឌីង (VOICE OF GOD RECORDINGS)

P.O. Box 950, JEFFERSONVILLE, INDIANA 47131 U.S.A.

WWW.BRANHAM.ORG